



ក្រសួងអប់រំយុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

របាយការណ៍លំហូរសាច់ប្រាក់
របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

Statements of Cash Flows of PRASAC
Microfinance Institution

ជំនាញ: គណនេយ្យ
រៀបរៀងដោយ: ណុល ច័ន្ទលីណា
អត្តលេខ: MA20/042
ឆ្នាំសិក្សា : ឆ្នាំ២០២២ - ២០២៤



ក្រសួងអប់រំយុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

របាយការណ៍លំហូរសាច់ប្រាក់

របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

Statements of Cash Flows of PRASAC
Microfinance Institution

ជំនាញៈ សវនកម្ម

សាស្ត្រាចារ្យណែនាំ ៖ បណ្ឌិត កង ឱម

មេត្តបណ្ឌិត យ៉ាក ចុន្ទី

ឆ្នាំសិក្សា ៖ ឆ្នាំ២០២២ - ២០២៤



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ប្រធានបទ៖ របាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាត់**

សាស្ត្រាចារ្យណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ាក វ៉ឺ

បណ្ឌិត កង ឌឹម

គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងស្រាវជ្រាវ
ប្រធាន

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

នាយកវិទ្យាស្ថាន

បណ្ឌិត ហេង វ៉ាន់ដា

អារម្ភកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្មនៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល២ ឆ្នាំសិក្សារួចមក នាងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធ ជាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័នទាំង អស់ មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សា របស់និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន វិទ្យាស្ថានក៏បានបញ្ចូលមុខវិជ្ជាជាច្រើន ដែលពាក់ព័ន្ធទៅ នឹងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំសិក្សាទីមួយ រហូតដល់ឆ្នាំសិក្សាទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់សុទ្ធតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់នៅក្នុងវិស័យការងារបានជា ពិសេសនោះ គឺមុខវិជ្ជាគណនេយ្យដែលស្ថាប័នត្រូវឱ្យបុគ្គលិកពាក់ព័ន្ធត្រូវមានចំណេះដឹងដើម្បីរៀបចំ និង កាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវស្របទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀស វាងនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើងនិងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទៅថ្ងៃក្រោយ។ ដោយនាងខ្ញុំយល់ថា ចំណេះដឹងខាងគណនេយ្យជាចំណេះដឹងបន្ថែមមួយទៀតដ៏មានសារៈសំខាន់សម្រាប់ សវនករទាំងអស់ ធ្វើការសិក្សាស្វែងយល់និងស្របពេលដែលនាងខ្ញុំមានឱកាសបានសរសេរបាយការណ៍ ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបនាងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទ មួយស្តីពី «របាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់» យកមកធ្វើការសិក្សា ស្រាវជ្រាវ និងចងក្រងជារបាយការណ៍ក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់ កាន់តែច្បាស់ពីគណនេយ្យ។ នាងខ្ញុំសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែក ក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗព្រមទាំងអ្នកដទៃទៀត ដែលមានបំណងលើការសិក្សាពីជំនាញ គណនេយ្យ។

ជាទីបញ្ចប់នាងខ្ញុំ សូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រាមច្បង និងមិត្តអ្នកអាននូវរាល់ កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយនាងខ្ញុំរីករាយនិងទទួល យករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំឈ្មោះ **ណុល ច័ន្ទលីណា** ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២០ជំនាញគណនេយ្យនៃ វិទ្យាស្ថាន វ៉ាន់ដា

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទូលំទូលាយចំពោះ៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ដល់ កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និង បានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថាន វ៉ាន់ដា ដែលជានិច្ចកាលតែងតែផ្តល់នូវការ លើកទឹកចិត្ត អនុគ្រោះដល់នាងខ្ញុំរហូត ធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងសាស្ត្រាចារ្យ **យ៉ាក វុទ្ធី** ដែលលោកបានឆ្លៀតពេលវេលា ដ៏មានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេររបាយការណ៍របស់នាងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសំពះបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយ បីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណូបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាង

នាងខ្ញុំសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់នាងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀតឡើយ។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ថ្ងៃ.....ខែ.....ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០....

ហត្ថលេខា

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ក្រោមការអប់រំពីសំណាក់លោកគ្រូអ្នកគ្រូ រួមទាំងការដឹកនាំនិងការលើកទឹកចិត្តពីគណៈគ្រប់គ្រងរបស់វិទ្យាស្ថាន វ៉ាន់ដា វិទ្យាស្ថានបានផ្តល់នូវជំនាញយ៉ាងជ្រាលជ្រៅសម្រាប់នាងខ្ញុំនិងផ្តល់ឱកាសឲ្យនាងខ្ញុំបានសរសេររបាយការណ៍បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគណនេយ្យក្រោមប្រធានបទ “របាយការណ៍លំហូរសាច់ប្រាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់” ។

អត្ថបទ នៃការសិក្សាស្រាវជ្រាវនេះត្រូវបានសរសេរឡើងក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ រួមមានដូចជា ប្រវត្តិរបស់គ្រឹះស្ថាន ទស្សនវិស័យ បេសកកម្មរចនាសម្ព័ន្ធ ភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងវិធីសាស្ត្រប្រើសម្រាប់រៀបចំរបាយការណ៍លំហូរសាច់ប្រាក់ រួមទាំងសកម្មភាពដែលជាប្រភពលំហូរសាច់ប្រាក់ ។ បច្ចុប្បន្នគ្រប់អាជីវកម្ម មិនត្រឹមតែផ្ដោតទៅលើការស្វែងយល់ពីរបាយការណ៍ចំណេញខាតនោះទេតែក៏ស្វែងយល់ពីរបាយការណ៍លំហូរសាច់ប្រាក់ផងដែរ ។ ក្នុងកិច្ចការស្រាវជ្រាវនេះបានបង្ហាញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដូចគ្នាផងដែរតែងតែមានការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ ។ ហេតុដូច្នេះ ដើម្បីជំនួយដល់ការស្វែងយល់កាន់តែច្បាស់និងងាយស្រួលគ្រឹះស្ថានបានជ្រើសរើសការប្រើប្រាស់វិធីសាស្ត្រផ្ទាល់ក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការរាយការណ៍ពីលំហូរសាច់ប្រាក់ដែលបានពីសកម្មភាពប្រតិបត្តិការ សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទាន ។ ការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់នេះ អនុលោមតាមស្តង់ដាររបាយការណ៍អន្តរជាតិនៃកម្ពុជាព្រមទាំងឆ្លងកាត់ការធ្វើសវនកម្ម មុនពេលបោះផ្សាយជូនអ្នកប្រើប្រាស់យកទៅអានធ្វើការវិភាគនិងសម្រេចចិត្តខាងផ្នែកសេដ្ឋកិច្ច ។

ឆ្លងតាមការសិក្សាស្រាវជ្រាវអំពីការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់រួចមកយើងអាចសន្និដ្ឋានបានថាគ្រឹះស្ថានមានការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍គណនេយ្យអន្តរជាតិនៃកម្ពុជា ។ ហេតុនេះហើយបានធ្វើឲ្យអ្នកប្រើប្រាស់របាយការណ៍លំហូរសាច់ប្រាក់ ផ្តល់ភាពជឿទុកចិត្តខ្ពស់ទៅលើរបាយការណ៍លំហូរសាច់ប្រាក់នេះ ។

មាតិកា

ទំព័រ

អារម្ភកថា	i
សេចក្តីថ្លែងអំណរគុណ	ii
អំណះអំណាង	iii
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	iv

ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	១
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ	២
១.៤.១ វិសាលភាពនៃការស្រាវជ្រាវ	២
១.៤.២ ដែនកំណត់នៃការសិក្សាស្រាវជ្រាវ	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី២: វិធីសាស្ត្រ

របាយការណ៍លំហូរសាច់ប្រាក់

២.១ លក្ខណៈទូទៅនៃរបាយការណ៍លំហូរសាច់ប្រាក់.....	៥
២.១.១ និយមន័យលំហូរសាច់ប្រាក់	៥
២.១.២ ប្រវត្តិរបាយការណ៍លំហូរសាច់ប្រាក់.....	៥
២.១.៣ អត្ថប្រយោជន៍នៃរបាយការណ៍លំហូរសាច់ប្រាក់.....	៦
២.២ វិធីសាស្ត្រក្នុងការរាយការណ៍លំហូរសាច់ប្រាក់	៦
២.២.១ និយមន័យវិធីសាស្ត្រផ្ទាល់និងវិធីសាស្ត្រប្រយោល	៦
២.២.២ ភាពខុសគ្នារវាងវិធីសាស្ត្រផ្ទាល់និងវិធីសាស្ត្រប្រយោល	៧
២.២.៣ សារៈសំខាន់នៃការរាយការណ៍ដោយប្រើប្រាស់វិធីសាស្ត្រផ្ទាល់	៧
២.៣ ការចាត់ថ្នាក់សកម្មភាពលំហូរសាច់ប្រាក់.....	៨
២.៣.១ និយមន័យសកម្មភាពលំហូរសាច់ប្រាក់	៨
២.៣.២ ការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់	៨
២.៣.៣ សកម្មភាពលំហូរសាច់ប្រាក់	៨

២.៣.៤ លំហូរសាច់ប្រាក់នៃរូបិយប័ណ្ណបរទេស.....	១១
---	----

ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់.....	១២
៣.១.១ ប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់.....	១២
៣.១.២ បេសកកម្ម និងទស្សនវិស័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់.....	១៤
៣.១.៣ រចនាសម្ព័ន្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់.....	១៤
៣.២ ការចាត់ថ្នាក់សកម្មភាពលំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់.....	១៩
៣.២.១ របាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់.....	១៩
៣.២.២ លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ.....	២០
៣.២.៣ លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ.....	២០
៣.២.៤ លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន.....	២០
៣.៣ វិធីសាស្ត្រក្នុងការរាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់.....	២១
៣.៣.១ ការរាយការណ៍លំហូរសាច់ប្រាក់ដោយប្រើប្រាស់វិធីសាស្ត្រផ្ទាល់.....	២១
៣.៣.២ ការរាយការណ៍លំហូរសាច់ប្រាក់ដោយប្រើប្រាស់វិធីសាស្ត្រប្រយោល.....	២២
៣.៣.៣ សាច់ប្រាក់ និងសាច់ប្រាក់សមមូល.....	២៣
៣.៣.៤ សកម្មភាពប្រតិបត្តិការ.....	២៧
៣.៣.៥ សកម្មភាពហិរញ្ញប្បទាន.....	២៨
៣.៣.៦ មូលដ្ឋានទូទៅនៃការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់.....	៣២
៣.៣.៧ គោលនយោបាយគណនេយ្យសំខាន់ៗ.....	៣៣

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	៣៥
៤.២ ការវិភាគលើចំណុចខ្សោយ.....	៣៥

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន.....	៣៦
៥.២ ការផ្តល់អនុសាសន៍.....	៣៦

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ

បច្ចុប្បន្ននេះប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍លឿនគ្រប់វិស័យក្នុងនោះវិស័យហិរញ្ញវត្ថុ និងធនាគារត្រូវបានមើលឃើញថាជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយការផ្តល់ ជាសេវាហិរញ្ញវត្ថុនានាក្នុងគោលបំណងជំរុញការបោះជំហានទៅមុខនៃសេដ្ឋកិច្ចកម្ពុជា។ ដោយមូលហេតុ នេះហើយរដ្ឋាភិបាលបានលើកទឹកចិត្តច្រើនដល់អ្នកវិនិយោគលើវិស័យធនាគារនិងហិរញ្ញវត្ថុទើបធ្វើអោយវិ ស័យមួយនេះមានភាពវិវត្តន៍ឥតឈប់ឈរ។

យ៉ាងណាមិញនៅប្រទេសកម្ពុជាបន្ទាប់ពីមានការធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-19 យើង សង្កេតឃើញថាសកម្មភាពសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរឡើងវិញជាបណ្តើរៗ។ ក្នុងនោះផងដែរព្រំប្រទល់ ធនាគារនៅតែដើរតួនាទីយ៉ាងសកម្មដើម្បីបន្តគាំទ្រការងារឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការផ្តល់សេវា ហិរញ្ញវត្ថុសមស្របដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុនានា ស្ថាប័នហិរញ្ញវត្ថុ និង ធនាគារ ត្រូវមានភាពប្រាកដប្រជានៃលំហូរសាច់ប្រាក់នាពេលអនាគត ហើយដែល មានតែរបាយការណ៍លំហូរសាច់ប្រាក់មួយទេទើបអាចអោយយើងវាយតម្លៃបាន។

ក្នុងចំណោមរបាយការណ៍ហិរញ្ញវត្ថុទាំងអស់យើងឃើញថារបាយការណ៍លំហូរសាច់ប្រាក់ជារបាយ ការណ៍មួយដ៏សំខាន់របស់ស្ថាប័ន ដែលផ្តល់អោយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនូវមូលដ្ឋានសំរាប់ ការវាយតម្លៃពីលទ្ធភាពរបស់អង្គភាព ដើម្បីបង្កើតសាច់ប្រាក់ និង សំរាប់វាយតម្លៃពីតម្រូវការប្រើប្រាស់លំ ហូរសាច់ប្រាក់ទាំងនោះ។ ហេតុដូច្នេះនេះ យើងក៏បានរៀបចំសរសេររបាយការណ៍ស្រាវជ្រាវមួយឡើងមក ដែលមានប្រធានបទ “របាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់” ដើម្បីអោយ ប្រាកដថា តើការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប្រកាន់យក ស្តង់ដារនៃការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ដែរឬទេ? ហើយវាមានប្រយោជន៍អ្វីខ្លះដល់អ្នកប្រើ ប្រាស់របាយការណ៍លំហូរសាច់ប្រាក់នេះ។ ព្រមទាំងដើម្បីជាប្រយោជន៍ដល់ការយល់ដឹងពីរបាយការណ៍ នេះអោយកាន់តែច្បាស់។

១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ

ការជ្រើសរើសយករបាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់យកមក សិក្សាស្រាវជ្រាវ ដោយសារបច្ចុប្បន្នវិស័យធនាគារកាន់តែរីកសុះសាយ ការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុរិត តែមានច្រើនធ្វើអោយអ្នកប្រើប្រាស់របាយការណ៍ត្រូវតែសិក្សាអោយបានលម្អិតមុននឹងធ្វើការដាក់ប្រាក់ បញ្ញើ ឬ ជ្រើសរើសសេវាហិរញ្ញវត្ថុណាមួយ។ មូលហេតុដែរត្រូវស្វែងយល់ពីរបាយការណ៍លំហូរសាច់ប្រាក់ របស់ស្ថាប័នធនាគារដោយសាររាល់ការដាក់ប្រាក់បញ្ញើ ឬ ការកំចីណាមួយសុទ្ធសឹងតែធ្វើឡើងជាសាច់ ប្រាក់។ ដូច្នេះត្រូវទាមទារអោយមានការបង្ហាញពីភាពពិតប្រាកដនៃលំហូរសាច់ប្រាក់ និង ការរៀបចំ របាយការណ៍លំហូរសាច់ប្រាក់ប្រកបដោយភាពច្បាស់លាស់ត្រឹមត្រូវ។ ដោយសារអ្នកប្រើប្រាស់របាយ ការណ៍លំហូរសាច់ប្រាក់នេះមានភាពព្រួយបារម្ភពីអនាគតនៃប្រាក់បញ្ញើ និង សេវាហិរញ្ញវត្ថុរបស់ពួកគេ

ថាតើអាចមានផលប៉ះពាល់ដែរឬទេ ទើបធ្វើអោយពួកគាត់ចង់ស្វែងយល់វិធីតែច្បាស់អំពីរបាយការណ៍លំហូរសាច់ប្រាក់នេះ។

ហេតុនេះហើយទើបមានចំណងជំនួញទាក់ទងនឹងរបាយការណ៍លំហូរសាច់ប្រាក់ដូចជា ៖

១. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប្រើប្រាស់វិធីសាស្ត្រអ្វីក្នុងការវាយការណ៍លំហូរសាច់ប្រាក់?
២. តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាត់ថ្នាក់សកម្មភាពលំហូរសាច់ប្រាក់ជាប៉ុន្មានប្រភេទ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងនៃការស្រាវជ្រាវនេះ គឺដើម្បីអោយអ្នកអានយល់ដឹងពីការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលដើរតួនាទីយ៉ាងសកម្មដើម្បីបន្តគាំទ្រការងារឡើងវិញនៃសេដ្ឋកិច្ច។ ហេតុនេះហើយយើងក៏បានសិក្សាស្រាវជ្រាវលើចំណុចសំខាន់ៗដូចខាងក្រោម ៖

- ប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
- គោលនយោបាយបេសកកម្ម និងទស្សនវិស័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
- រចនាសម្ព័ន្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
- ការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

១.៤ ផែនការណ៍ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ វិសាលភាពនៃការស្រាវជ្រាវ

តាមការយល់ឃើញរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មានតំបន់ប្រតិបត្តិការច្រើន នៅក្នុងប្រទេសកម្ពុជា។ ដែលជាហេតុធ្វើឲ្យមានការលំបាកនៅក្នុងការសិក្សាស្វែងយល់ និងពិបាកក្នុងការវាយតម្លៃ ឲ្យបានគ្រប់គ្រាន់និងលម្អិតមួយវិញទៀតរយៈពេលនៃការស្រាវជ្រាវរបស់យើងមានរយៈពេលកំណត់ ដែលជា ហេតុធ្វើឲ្យនាងខ្ញុំសម្រេចចិត្តជ្រើសរើសយកការស្រាវជ្រាវត្រឹមតែក្នុងគេហទំព័ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ឬឯកសារដែលមាននៅក្នុងបណ្ណាល័យ និងការចុះស្រាវជ្រាវបានតែមួយសាខាតែប៉ុណ្ណោះ ដោយយើងជ្រើសរើសយកទីតាំងគោលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់គឺយើងធ្វើការសិក្សាស្រាវជ្រាវទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ការិយាល័យកណ្តាលដោយយើងកំណត់យកត្រឹមឆ្នាំ២០២១ មកធ្វើការបកស្រាយបង្ហាញក្នុងរបាយការណ៍។

១.៤.២ ផែនការណ៍នៃការសិក្សាស្រាវជ្រាវ

ដោយសារតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានច្រើន ជាហេតុដែលធ្វើអោយយើងមិនអាចធ្វើការសិក្សាស្រាវជ្រាវលម្អិតទាំងអស់បានទេ ដូចនេះក្នុងការស្រាវជ្រាវនេះ គឺយើងរៀបចំធ្វើឡើងដើម្បីឆ្លុះបញ្ចាំង និងផ្ដោតសំខាន់ពីការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់តែប៉ុណ្ណោះ។ មួយវិញទៀតយើងក៏បានសង្កេតឃើញថាមីក្រូហិរញ្ញវត្ថុប្រាសាក់មានទីតាំង សាខា តំបន់ប្រតិបត្តិការ និងទិន្នន័យច្រើនតែដោយសាររយៈពេលនៃការសិក្សាស្រាវជ្រាវរបស់យើងមានកាលកំណត់ ហេតុដូចនេះយើងសូមកំណត់លើកយកមកបកស្រាយផ្ដោតសំខាន់តែទៅលើ “របាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់” (ការិយាល័យកណ្តាល អាគារលេខ២១២ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ) តែប៉ុណ្ណោះ ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

ជាការពិតណាស់ ការសិក្សាស្រាវជ្រាវនៃរបាយការណ៍ស្រាវជ្រាវនេះ យើងសិក្សាលម្អិតពីការធ្វើ របាយការណ៍លំហូរសាច់ប្រាក់ ហេតុនេះដើម្បីឲ្យកិច្ចការស្រាវជ្រាវនេះ កាន់តែច្បាស់លាស់ កាន់តែស៊ីជម្រៅ និងកាន់តែមានភាព ងាយស្រួល សម្រាប់ទុកជាឯកសារក៏ដូចជាទុកដើម្បីយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗដែលកើតមាន ដើម្បីឲ្យបានសមស្របទៅ និងគោលបំណងដែលចង់បាន ដើម្បីឲ្យការស្រាវជ្រាវកាន់តែល្អ និង ទទួលបានទិន្នន័យដ៏ប្រសើរ និងជាបណ្តុំព័ត៌មានសម្រាប់អ្នកជំនាន់ក្រោយ ក្នុងនោះផងដែរយើងសង្កេតឃើញថា វិធីសាស្ត្រក្នុងការសរសេរមានច្រើន ប៉ុន្តែក្នុងរបាយការណ៍នេះយើងបានសម្រេចចិត្តយកវិធីសាស្ត្រ មួយមកប្រើប្រាស់គឺ ប្រើប្រាស់វិធីសាស្ត្រក្នុងការសរសេរតាមបែបពិពណ៌នា។

មួយរយៈកន្លងមកយើងសង្កេតឃើញថារបាយការណ៍នេះយើងអាច យកមកសរសេរបានដោយយើងប្រើប្រាស់នៅវិធីសាស្ត្រជាច្រើននៅក្នុងការស្វែងរកទិន្នន័យ ប៉ុន្តែបើទោះជា មានវិធីសាស្ត្រជាច្រើនក្នុងការស្វែងរកទិន្នន័យក៏ដោយតែយើងកំណត់យក វិធីសាស្ត្រប្រមូលទិន្នន័យក្នុងការ ស្រាវជ្រាវនេះគឺយើងធ្វើឡើងពីផ្នែកទៅលើប្រភពទិន្នន័យសំខាន់ៗតែ២ប៉ុណ្ណោះមានដូចខាងក្រោម ៖

- ទិន្នន័យចម្បង ៖
 - ការសាកសួរព័ត៌មានពីលោកគ្រូ អ្នកគ្រូ និងសិស្សច្បង
 - ការធ្វើត្រួតស្ទង់តាមការសិក្សាយល់ដឹង
- ទិន្នន័យបន្ទាប់បន្សំ ៖
 - ស្រាវជ្រាវតាមប្រព័ន្ធ Internet និង Google
 - ព័ត៌មានខ្លះៗបានមកពីបណ្តាល័យរបស់វិទ្យាស្ថានវ៉ាន់ដា មានការបង្កាត់បង្រៀនពីសាស្ត្រាចារ្យលើកិច្ចការស្រាវជ្រាវនេះ កម្រងឯកសារផ្សេងៗដែលមានស្រាប់ និងពាក់ព័ន្ធប្រធានបទដែលអាចផ្តល់ជា ទិន្នន័យសម ស្របមួយអាចប្រើប្រាស់បាន

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ អស់រយៈពេលមួយរយៈ ទៅលើរបាយការណ៍ស្រាវជ្រាវមួយ នេះយើងសង្កេតឃើញថារបាយការណ៍នេះមានសារៈសំខាន់ជាច្រើនយ៉ាងដល់យើងដូចជា ៖

- យល់ដឹងពីការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់
- ពង្រីកចំណេះដឹងបន្ថែមដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង
- យល់ដឹងពីនិយមន័យលំហូរសាច់ប្រាក់ និងខ្លឹមសារពាក់ព័ន្ធនានាក្នុងរបាយការណ៍
- ទុកជាឯកសារមួយសម្រាប់អ្នកប្រើប្រាស់ក៏ដូចជានិស្សិតជំនាន់ក្រោយ និងផ្តល់នូវសារៈសំខាន់ជាច្រើនផ្សេងទៀតអាស្រ័យទៅតាមតម្រូវការ និងការចង់បានរបស់អ្នករៀបចំរបាយការណ៍ទាំងអ្នក ប្រើប្រាស់ជាដើម។ល។

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវត្រូវបែងចែកជា៥ជំពូកដូចខាងក្រោម

ជំពូកទី១ ៖ សេចក្តីផ្តើម : គឺជាលំនាំមួយដែលធ្វើឲ្យអ្នកអានស្វែងយល់កាន់តែច្បាស់អំពីប្រធានបទដែលជាទូទៅមានលំនាំបញ្ហានៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ទំហំដែនកំណត់វិសាលភាពនៃការស្រាវជ្រាវ វិធីសាស្ត្រនៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ និង រចនាសម្ព័ន្ធនៃការស្រាវជ្រាវ។

ជំពូកទី២ ៖ រំលឹកទ្រឹស្តី : គឺជាផ្នែកមួយនៃការស្រាវជ្រាវដែលសរសេរ បង្ហាញពីនិយមន័យ ប្រវត្តិទូទៅនិងរំលឹកពីទ្រឹស្តីដែលពាក់ព័ន្ធជាដើម។

ជំពូកទី៣ ៖ លទ្ធផលនៃការស្រាវជ្រាវ : គឺជាផ្នែក មួយដែលបង្ហាញពីស្ថានភាពទូទៅ ប្រវត្តិ គោលនយោបាយ ទស្សនវិស័យ បេសកកម្ម រចនាសម្ព័ន្ធ និងការប្រើប្រាស់វិធីសាស្ត្រក្នុងការរាយការណ៍អំពីលំហូរសាច់ប្រាក់ និងអំពីការចាត់ថ្នាក់សកម្មភាពលំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ។

ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ : គឺជាចំណុចដែលយើងបង្ហាញពី ចំណុចខ្លាំងនិងចំណុចខ្សោយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍ : នៅក្នុងចំណុចនេះ និងបង្ហាញពីការសន្និដ្ឋាននិងសរុបសេចក្តីចុងក្រោយពិសេសគឺការផ្តល់អនុសាសន៍ដើម្បីកែលម្អនៅចំណុចខ្សោយ។

ជំពូកទី២

របាយការណ៍លំហូរសាច់ប្រាក់

២.១ លក្ខណៈទូទៅនៃរបាយការណ៍លំហូរសាច់ប្រាក់

២.១.១ និយមន័យលំហូរសាច់ប្រាក់

លំហូរសាច់ប្រាក់ លំហូរចូល និង លំហូរចេញនៃសាច់ប្រាក់ និង សាច់ប្រាក់ប្រហាក់ប្រហែល ។ សាច់ប្រាក់រួមមាន សាច់ប្រាក់ក្នុងដៃ និង ប្រាក់បញ្ញើចរន្ត។ សាច់ប្រាក់ប្រហាក់ប្រហែល ជាការវិនិយោគដែលមានរយៈពេលខ្លី និង ដែលអាចប្តូរជាសាច់ប្រាក់ មកប្រើបានឆាប់រហ័ស និង ការវិនិយោគដែលអាចប្តូរជាសាច់ប្រាក់ដោយអាចដឹងតំលៃបាន និង មាន ហានិភ័យតូចតាចនបំបែបតំលៃ ¹។

សាច់ប្រាក់ រួមមានសាច់ប្រាក់ក្នុងដៃ និងបញ្ញើចរន្ត ²។

សាច់ប្រាក់ប្រហាក់ប្រហែល ជាការវិនិយោគ ដែលមានរយៈពេលខ្លី និងដែល អាចប្តូរជាសាច់ប្រាក់មកប្រើបានឆាប់រហ័ស ដោយអាចដឹងតម្លៃបាន និងមានហានិភ័យតូច តាចចំពោះ បម្រែបម្រួលតម្លៃ ³។

របាយការណ៍លំហូរសាច់ប្រាក់ គឺជារបាយការណ៍ហិរញ្ញវត្ថុដែលផ្តល់ទិន្នន័យសរុបទាក់ទងនឹងលំហូរសាច់ប្រាក់ទាំងអស់ដែលក្រុមហ៊ុនទទួលបានពីប្រតិបត្តិការដែលកំពុងដំណើរការ និងប្រភពវិនិយោគខាងក្រៅ។ វាក៏រួមបញ្ចូលផងដែរនូវលំហូរសាច់ប្រាក់ទាំងអស់ដែលចំណាយសម្រាប់សកម្មភាពអាជីវកម្ម និងការវិនិយោគក្នុងអំឡុងពេលដែលបានកំណត់⁴។

២.១.២ ប្រភេទរបាយការណ៍លំហូរសាច់ប្រាក់

នៅឆ្នាំ 1863 ក្រុមហ៊ុនដេក Dowlais បានងើបឡើងវិញពីការធ្លាក់ចុះនៃអាជីវកម្ម ប៉ុន្តែមិនមានសាច់ប្រាក់ដើម្បីវិនិយោគសម្រាប់ឡដុតថ្មីនោះទេ បើទោះបីជាទទួលបានប្រាក់ចំណេញក៏ដោយ។ ដើម្បីពន្យល់ពីមូលហេតុដែលមិនមានមូលនិធិសម្រាប់វិនិយោគ អ្នកគ្រប់គ្រងបានធ្វើរបាយការណ៍ហិរញ្ញវត្ថុថ្មីមួយដែលត្រូវបានគេហៅថាតារាងតុល្យការប្រៀបធៀប ដែលបង្ហាញថាក្រុមហ៊ុនកំពុងកាន់កាប់សារពើភ័ណ្ឌច្រើនពេក។ របាយការណ៍ហិរញ្ញវត្ថុថ្មីនេះគឺជាប្រភពដើមនៃរបាយការណ៍លំហូរសាច់ប្រាក់ដែលត្រូវបានប្រើប្រាស់សព្វថ្ងៃនេះ។

នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 1973 ក្រុមប្រឹក្សាស្តង់ដារគណនេយ្យហិរញ្ញវត្ថុ (FASB) បានកំណត់ច្បាប់ដែលធ្វើឱ្យវាចាំបាច់នៅក្រោមគោលការណ៍គណនេយ្យដែលទទួលយកជាទូទៅ (US GAAP) ដើម្បីរាយការណ៍ពីប្រភព និងការប្រើប្រាស់មូលនិធិ ប៉ុន្តែនិយមន័យនៃ "មូលនិធិ" មិនច្បាស់លាស់ទេ។ ដើមទុនធ្វើការសុទ្ធអាចជាសាច់ប្រាក់ ឬអាចជាភាពខុសគ្នារវាងទ្រព្យសកម្មបច្ចុប្បន្ន និងបំណុលបច្ចុប្បន្ន។ ចាប់ពីចុងឆ្នាំ 1970 ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1980 FASB បានពិភាក្សាអំពីអត្ថប្រយោជន៍នៃការទស្សន៍ទាយលំហូរសាច់ប្រាក់នាពេលអនាគត។ នៅឆ្នាំ 1987 សេចក្តីថ្លែងការណ៍របស់ FASB លេខ 95 (FAS 95) បានកំណត់ថាក្រុមហ៊ុនផ្តល់របាយការណ៍លំហូរសាច់ប្រាក់។ នៅឆ្នាំ 1992 ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) បានចេញស្តង់

¹ <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ទំព័រទី៤

² <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ទំព័រទី៣

³ <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ទំព័រទី៤

⁴ <https://www.investopedia.com/terms/c/cashflowstatement.asp> (20-01-24)

ជាគណនេយ្យអន្តរជាតិ 7 (IAS 7) សេចក្តីថ្លែងការណ៍លំហូរសាច់ប្រាក់ ដែលមានប្រសិទ្ធភាពក្នុងឆ្នាំ 1994 ដោយតម្រូវឱ្យក្រុមហ៊ុនផ្តល់របាយការណ៍លំហូរសាច់ប្រាក់⁵ ។

២.១.៣ អត្ថប្រយោជន៍នៃរបាយការណ៍លំហូរសាច់ប្រាក់

នៅពេលដែលរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្រើជាមួយរបាយការណ៍ផ្សេងទៀតនៃរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍លំហូរសាច់ប្រាក់មួយ ផ្តល់នូវព័ត៌មានដែលអាចផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ទាំងឡាយ វាយតម្លៃលើបម្រែបម្រួលនៃទ្រព្យសកម្មសុទ្ធរបស់អង្គភាពចនាសម្ព័ន្ធហិរញ្ញវត្ថុ (ដែលរួមមានសន្ទនីយភាព និងសោធនភាព) និង លទ្ធភាពរបស់អង្គភាព ក្នុងការជះឥទ្ធិពលលើចំនួន និងការកំណត់ពេលវេលានៃលំហូរសាច់ប្រាក់ ដើម្បីធ្វើឱ្យស្របទៅតាមបម្រែបម្រួលកាលៈទេសៈ និងឱកាស ។ ព័ត៌មានលំហូរសាច់ប្រាក់នេះ មានសារៈប្រយោជន៍ក្នុងការ វាយតម្លៃលទ្ធភាពរបស់អង្គភាព ក្នុងការបង្កើតសាច់ប្រាក់ និងសាច់ប្រាក់ប្រហាក់ប្រហែល ហើយវាក៏ជួយដល់អ្នកប្រើប្រាស់ ក្នុងការបង្កើតគំរូ ដើម្បី វាយតម្លៃ និងប្រៀបធៀបតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេល អនាគតរបស់អង្គភាពផ្សេងៗគ្នា។ ព័ត៌មានលំហូរសាច់ប្រាក់នេះក៏ជួយធ្វើ ឱ្យការប្រៀបធៀប អំពីការវាយការណ៍លទ្ធផលប្រតិបត្តិការ របស់អង្គភាព ផ្សេងគ្នាមានភាពកាន់តែប្រសើរឡើង ពីព្រោះវាបានលុបបំបាត់នូវ ការជះ ឥទ្ធិពល ដោយសារការប្រើប្រាស់ការធ្វើគណនេយ្យកម្មខុសៗគ្នា ចំពោះ ប្រតិបត្តិការ និងព្រឹត្តិការណ៍មួយចំនួន ដែលមានលក្ខណៈដូចគ្នា ។

ព័ត៌មានស្តីពីលំហូរសាច់ប្រាក់ប្រវត្តិសាស្ត្រ ជាញឹកញាប់ត្រូវបានប្រើប្រាស់ ជាសូចនាករចង្អុលបង្ហាញពីចំនួនទឹកប្រាក់ ពេលវេលា និងភាពប្រាកដ ប្រជានៃលំហូរសាច់ប្រាក់នាពេលអនាគត។ ព័ត៌មាននេះក៏មានសារៈប្រយោជន៍ក្នុងការពិនិត្យពីភាពត្រឹមត្រូវអំពី ការវាយតម្លៃអតីតកាល ទៅលើ លំហូរសាច់ប្រាក់ពេលអនាគត ហើយវាមានផលប្រយោជន៍ក្នុងការត្រួតពិនិត្យអំពី ទំនាក់ទំនងរវាង ភាពដែលអាចរកប្រាក់ចំណេញបាន និងលំហូរសាច់ប្រាក់សរុប ព្រមទាំងឥទ្ធិពលនៃបម្រែបម្រួលថ្លៃ ⁶ ។

២.២ វិធីសាស្ត្រក្នុងការវាយការណ៍លំហូរសាច់ប្រាក់

២.២.១ និយមន័យវិធីសាស្ត្រផ្ទាល់និងវិធីសាស្ត្រប្រយោល

វិធីសាស្ត្រផ្ទាល់ ជាវិធីដែលលាតត្រដាងតាមលំដាប់ថ្នាក់សំខាន់ៗ នៃសាច់ប្រាក់ទទួល និងសាច់ប្រាក់ចំណាយសរុប ⁷ ។

វិធីសាស្ត្រប្រយោល ជាវិធីមួយដែលប្រាក់ចំណេញពិត ឬខាតពិត ត្រូវបានយកមកធ្វើនិយ័តភាព លើឥទ្ធិពលនៃប្រតិបត្តិការដែលមិនមានលក្ខណៈជាសាច់ប្រាក់ ការពន្យា ឬការបង្កើនសាច់ប្រាក់បានទទួល ឬសាច់ប្រាក់ចំណាយ ដែលបានមកពីប្រតិបត្តិការអតីតកាល ឬអនាគត ព្រមទាំងធាតុ ទាំងឡាយរបស់ ចំណូល ឬចំណាយ ដែលពាក់ព័ន្ធជាមួយនឹង លំហូរសាច់ប្រាក់ពីការវិនិយោគ ឬហិរញ្ញប្បទាន ⁸ ។

⁵ https://en.wikipedia.org/wiki/Cash_flow_statement (20-01-24)

⁶ <https://acar.gov.kh/standard/page/28> (20-01-24) : ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ទំព័រទី២

⁷ <https://acar.gov.kh/standard/page/28> (20-01-24) : ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ទំព័រទី១២

⁸ <https://acar.gov.kh/standard/page/28> (20-01-24) : ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ទំព័រទី១២

២.២.២ ភាពខុសគ្នារវាងវិធីសាស្ត្រផ្ទាល់និងវិធីសាស្ត្រប្រយោល

វិធីសាស្ត្រផ្ទាល់គឺជាវិធីសាស្ត្រគណនេយ្យមួយក្នុងចំណោមវិធីគណនេយ្យចំនួនពីរដែលប្រើដើម្បីបង្កើតរបាយការណ៍លំហូរសាច់ប្រាក់។ វិធីសាស្ត្រផ្ទាល់ប្រើប្រាស់លំហូរសាច់ប្រាក់ជាក់ស្តែងនិងលំហូរចេញពីប្រតិបត្តិការរបស់ក្រុមហ៊ុនជំនួសឱ្យការកែប្រែផ្នែកប្រតិបត្តិការពីគណនីបង្កើតទៅជាមូលដ្ឋានសាច់ប្រាក់។ គណនីបង្កើតទទួលស្គាល់ប្រាក់ចំណូលនៅពេលដែលវាទទួលបានជៀប និងពេលដែលការទូទាត់ត្រូវបាន ទទួល ពីអតិថិជន។

ផ្ទុយទៅវិញ វិធីសាស្ត្រលំហូរសាច់ប្រាក់ដោយផ្ទាល់វាស់វែងតែសាច់ប្រាក់ដែលទទួលបាន ដែលជាធម្មតាមកពីអតិថិជន និងការទូទាត់សាច់ប្រាក់ ឬលំហូរចេញ ដូចជាទៅកាន់អ្នកផ្គត់ផ្គង់ជាដើម។ លំហូរចូល និងលំហូរចេញត្រូវបានបិទដើម្បីទៅដល់លំហូរសាច់ប្រាក់។ វិធីសាស្ត្រផ្ទាល់ត្រូវបានគេស្គាល់ផងដែរថាជាវិធីសាស្ត្ររបាយការណ៍ប្រាក់ចំណូល។

របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗចំនួនបីគឺ តារាងតុល្យការ របាយការណ៍ចំណូល និងរបាយការណ៍លំហូរសាច់ប្រាក់។ របាយការណ៍លំហូរសាច់ប្រាក់ត្រូវបានបែងចែកជាបីប្រភេទ លំហូរសាច់ប្រាក់ពីប្រតិបត្តិការ លំហូរសាច់ប្រាក់ពីហិរញ្ញប្បទាន និងលំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ។ របាយការណ៍លំហូរសាច់ប្រាក់អាចត្រូវបានរៀបចំដោយប្រើវិធីផ្ទាល់ ឬដោយប្រយោល។ លំហូរសាច់ប្រាក់ពីផ្នែកនៃសកម្មភាពហិរញ្ញប្បទាន និងការវិនិយោគនឹងដូចគ្នាបេះបិទ ទាំងវិធីប្រយោល និងដោយផ្ទាល់។

វិធីសាស្ត្រប្រយោលសម្រាប់ការគណនាលំហូរសាច់ប្រាក់ពីប្រតិបត្តិការប្រើប្រាស់ព័ត៌មានគណនេយ្យបង្កើតហើយវាតែងតែចាប់ផ្តើមជាមួយនឹងប្រាក់ចំណូលសុទ្ធពីរបាយការណ៍ប្រាក់ចំណូល។ បន្ទាប់មក ប្រាក់ចំណូលសុទ្ធត្រូវបានកែសម្រួលសម្រាប់ការផ្លាស់ប្តូរនៅក្នុងគណនីទ្រព្យសកម្ម និងបំណុលនៅលើតារាងតុល្យការ ដោយបន្ថែម ឬដកពីប្រាក់ចំណូលសុទ្ធ ដើម្បីទាញយកលំហូរសាច់ប្រាក់ពីប្រតិបត្តិការ^៩។

២.២.៣ សារៈសំខាន់នៃការរាយការណ៍ដោយប្រើប្រាស់វិធីសាស្ត្រផ្ទាល់

អង្គភាពត្រូវបានលើកទឹកចិត្ត ឱ្យរាយការណ៍លំហូរសាច់ប្រាក់បានមកពី សកម្មភាពប្រតិបត្តិការរបស់ខ្លួន ដោយប្រើវិធីសាស្ត្រផ្ទាល់។ វិធីសាស្ត្រ ផ្ទាល់ផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ក្នុងការប៉ាន់ស្មានពី លំហូរសាច់ប្រាក់នាពេលអនាគត ហើយដែលព័ត៌មាននេះពុំអាចរកបានក្នុងវិធីសាស្ត្រប្រយោល។ តាមវិធីសាស្ត្រផ្ទាល់ព័ត៌មានស្តីពី លំដាប់ថ្នាក់សំខាន់ៗនៃ សាច់ប្រាក់ទទួល និងសាច់ប្រាក់ចំណាយសរុបអាចទទួលបាន÷

- (ក) ចេញពីកិច្ចបញ្ជីការគណនេយ្យរបស់អង្គភាព ឬ
- (ខ) ដោយធ្វើនិយ័តភាពការលក់ ថ្លៃដើមលក់ (ចំណូលការប្រាក់ និង ចំណូលប្រហាក់ប្រហែល និងចំណាយការប្រាក់ និងការចំណាយ ប្រហាក់ប្រហែល ចំពោះស្ថាប័នហិរញ្ញវត្ថុមួយ) ព្រមទាំងធាតុ ដទៃទៀតក្នុងរបាយការណ៍ប្រាក់ចំណេញសរុបពាក់ព័ន្ធនឹង៖
 - (i) បម្រែបម្រួលនៃសន្និធិ និងគណនីអតិថិជន និងគណនី ត្រូវសងនៃប្រតិបត្តិការក្នុងការិយបរិច្ឆេទ ។
 - (ii) ធាតុដែលមិនមានលក្ខណៈជាសាច់ប្រាក់ផ្សេងៗព្រមទាំង

⁹ https://www.investopedia.com/terms/d/direct_method.asp (20-01-24)

(iii) ធាតុផ្សេងៗទៀតដែលធាតុនោះមានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់នៃការវិនិយោគ ឬ ហិរញ្ញប្បទាន¹⁰ ។

២.៣ ការចាត់ថ្នាក់សកម្មភាពលំហូរសាច់ប្រាក់

២.៣.១ និយមន័យសកម្មភាពលំហូរសាច់ប្រាក់

សកម្មភាពប្រតិបត្តិការ គឺជាសកម្មភាព ជាចម្បងក្នុងការ បង្កើតចំណូល របស់អង្គភាព និងសកម្មភាព ផ្សេងៗ ទៀត ដែលមិនមែនជាសកម្មភាពវិនិយោគ និងហិរញ្ញប្បទាន¹¹ ។

សកម្មភាពវិនិយោគ គឺជាការទិញ និងការលក់ទ្រព្យសកម្ម រយៈពេល វែង និងការវិនិយោគ ដទៃទៀត ដែលមិន រាប់បញ្ចូល ក្នុង សាច់ប្រាក់ ប្រហាក់ប្រហែល¹² ។

សកម្មភាពហិរញ្ញប្បទាន ជាសកម្មភាពទាំងឡាយ ដែលធ្វើឱ្យមានការប្រែប្រួលដល់ទំហំ និងសមាស ភាពនៃទ្រព្យម្ចាស់ ភាគហ៊ុន និងកម្ចីរបស់អង្គភាព¹³ ។

២.៣.២ ការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍លំហូរសាច់ប្រាក់ត្រូវតែរាយការណ៍ពីលំហូរសាច់ប្រាក់ក្នុងអំឡុងពេលនៃការិយបរិច្ឆេទ ដោយមានការចាត់ថ្នាក់តាមសកម្មភាព ប្រតិបត្តិការ សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទាន។ អង្គ ភាពមួយបង្ហាញពី លំហូរសាច់ប្រាក់ដែលបានមកពីសកម្មភាពប្រតិបត្តិការ សកម្មភាពវិនិយោគ និងសកម្មភាព ហិរញ្ញប្បទានក្នុងលក្ខណៈមួយ ដែលសមស្របបំផុតសម្រាប់អាជីវកម្មរបស់គេ ។ ការចាត់ថ្នាក់តាមសកម្ម ភាព ផ្តល់នូវព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់វាយតម្លៃពីទិព្វលនៃ សកម្មភាព ទាំងនេះមកលើស្ថានភាពហិរញ្ញវត្ថុ របស់អង្គភាព និងទៅលើ សាច់ប្រាក់ និង សាច់ប្រាក់ប្រហាក់ប្រហែលរបស់វាបាន ។ ព័ត៌មាននេះក៏អាចត្រូវ បានប្រើប្រាស់ ដើម្បីវាយតម្លៃទំនាក់ទំនងរវាងសកម្មភាពទាំងនោះផងដែរ។ ប្រតិបត្តិការតែមួយ អាចរួមបញ្ចូល នូវលំហូរសាច់ប្រាក់ ដែលត្រូវបានគេ ចាត់ថ្នាក់តាមសកម្មភាពដោយឡែកពីគ្នា។ ឧទាហរណ៍ នៅពេលដែល មាន ការសងបំណុលជាសាច់ប្រាក់ ដែលមានទាំងការប្រាក់ និងប្រាក់ដើម នោះ ការប្រាក់អាចត្រូវបានគេចាត់ ថ្នាក់ជាសកម្មភាពប្រតិបត្តិការ ហើយប្រាក់ ដើមត្រូវចាត់ថ្នាក់ជាសកម្មភាពហិរញ្ញប្បទាន¹⁴ ។

២.៣.៣ សកម្មភាពលំហូរសាច់ប្រាក់

សកម្មភាពប្រតិបត្តិការ៖ ទឹកប្រាក់នៃលំហូរសាច់ប្រាក់ ដែលកើតមកពីសកម្មភាពប្រតិបត្តិការ គឺជា ការចង្អុល បង្ហាញដ៏សំខាន់ អំពីវិសាលភាពប្រតិបត្តិការរបស់អង្គភាព ដែលបានបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ទូទាត់សងបំណុល សម្រាប់ រក្សាលទ្ធភាពប្រតិបត្តិការរបស់អង្គភាពសម្រាប់ទូទាត់ភាគលាភនិង សម្រាប់ ការវិនិយោគទុនថ្មី ដោយពុំចាំបាច់ពឹងផ្អែកលើហិរញ្ញប្បទានពីប្រភពខាង ក្រៅ ។ ព័ត៌មានស្តីពីសមាស ភាគ ជាក់លាក់នៃប្រវត្តិ លំហូរសាច់ប្រាក់ ប្រតិបត្តិការ រួមជាមួយនឹងព័ត៌មានដទៃទៀត មានសារៈប្រយោជន៍ក្នុង ការ ព្យាករណ៍លំហូរសាច់ប្រាក់ពីប្រតិបត្តិការនាពេលអនាគត¹⁵ ។

¹⁰ <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី១២

¹¹ <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៤

¹² <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៤

¹³ <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៤

¹⁴ <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៦

¹⁵ <https://acar.gov.kh/standard/page/28> (20-01-24): ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៧

លំហូរសាច់ប្រាក់របស់សកម្មភាពប្រតិបត្តិការ គឺសំខាន់បំផុតបានមកពី សកម្មភាពបង្កើតចំណូលចំបង របស់អង្គភាព។ ដូច្នេះហើយលំហូរសាច់ប្រាក់ទាំងនោះជាទូទៅគឺជាលទ្ធផលពីប្រតិបត្តិការ និងព្រឹត្តិការណ៍ ដែលបានកត់ត្រាដើម្បីកំណត់ប្រាក់ចំណេញ ឬខាត។ ខាងក្រោមនេះជាឧទាហរណ៍នៃលំហូរសាច់ប្រាក់ ដែល បានមកពីសកម្មភាពប្រតិបត្តិការ÷

- (ក) សាច់ប្រាក់ដែលទទួលបានពីការលក់ទំនិញនិងការផ្តល់សេវាកម្ម។
- (ខ) សាច់ប្រាក់ដែលទទួលបានពីសួយសារ ថ្លៃឈ្នួល កម្រៃជើងសារ និងចំណូលផ្សេងៗ ។
- (គ) សាច់ប្រាក់ចំណាយ ឱ្យអ្នកផ្គត់ផ្គង់ និងសេវាកម្ម ។
- (ឃ) សាច់ប្រាក់ចំណាយឱ្យនិយោជិក និងប្រាក់ចំណាយជំនួសនិយោជិក ។
- (ង) សាច់ប្រាក់ចំណូល និងសាច់ប្រាក់ចំណាយរបស់ អង្គភាពធានា រ៉ាប់រង ចំពោះបុព្វលាភ និងការ ទាមទារ ធនលាភ និងផលប្រយោជន៍គោលនយោបាយផ្សេងៗទៀត។
- (ច) សាច់ប្រាក់ចំណាយ និងសាច់ប្រាក់បង្វិលសងត្រឡប់មកវិញនៃពន្ធ លើប្រាក់ចំណេញ លុះត្រាតែ សាច់ប្រាក់នោះ មិនអាចកំណត់បាន ច្បាស់លាស់ថាជា សកម្មភាពហិរញ្ញប្បទាន និងសកម្មភាពវិនិយោគ។
- (ឆ) សាច់ប្រាក់ទទួលបាន និងសាច់ប្រាក់ចំណាយពីកិច្ចសន្យា ដែលទុក សម្រាប់គោលបំណងដោះ ដូរ ឬពាណិជ្ជកម្ម។

ប្រតិបត្តិការខ្លះដូចជាការលក់ធាតុមួយនៃរោងចក្រអាចនាំឱ្យមានការ ចំណេញ ឬខាតដែលត្រូវបានដាក់ បញ្ចូលទៅក្នុងប្រាក់ចំណេញ ឬខាតដែល បានទទួលស្គាល់។ លំហូរសាច់ប្រាក់ទាក់ទងនឹងប្រតិបត្តិការនេះ គឺជា លំហូរ សាច់ប្រាក់ដែលបានមកពីសកម្មភាពវិនិយោគ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណាយដើម្បីផលិត ឬ ទិញទ្រព្យសកម្មដើម្បីទុកជួលឱ្យអ្នកដទៃ និង បន្តមកទៀតរក្សាទុកសម្រាប់លក់ ដូចដែលបានពណ៌នានៅក្នុង កថាខណ្ឌ ៦៨ក នៃ ស.គ.អ ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងឧបករណ៍ គឺជា លំហូរសាច់ប្រាក់ដែលបានមកពី សកម្មភាពប្រតិបត្តិការ ។ សាច់ប្រាក់ទទួលបានដែលបានមកពីការការជួលនិងការលក់នៃទ្រព្យសម្បត្តិទាំងនោះ នាពេលបន្ទាប់ គឺជាលំហូរសាច់ប្រាក់ដែលបានមកពីសកម្មភាពប្រតិបត្តិការ ។

អង្គភាពមួយអាចរក្សាទុកមូលប័ត្រ និងកម្ចីដើម្បីធ្វើការដោះដូរ ឬការធ្វើ ពាណិជ្ជកម្ម ដែលក្នុងករណីនេះ វាមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅ នឹងសន្និធិដែលត្រូវបានទិញជាពិសេសដើម្បីលក់បន្ត។ អាស្រ័យហេតុ នេះ លំហូរសាច់ប្រាក់ពីការទិញ និងការលក់មូលប័ត្រសម្រាប់ជួញដូរ ត្រូវចាត់ ថ្នាក់ជាសកម្មភាពប្រតិបត្តិការ។ ស្រដៀងគ្នានេះដែរ សាច់ប្រាក់បុរេប្រទាន និងកម្ចីដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុ ជាធម្មតាត្រូវបានគេចាត់ថ្នាក់ ជា សកម្មភាពប្រតិបត្តិការ នៅពេលដែលសាច់ប្រាក់ទាំងនោះ ទាក់ទងនឹងសកម្មភាពបង្កើតចំណូលសំខាន់របស់ អង្គភាពនោះ¹⁶។

សកម្មភាពវិនិយោគ៖ ការលាតត្រដាងដាច់ដោយឡែកពីគ្នានៃលំហូរសាច់ប្រាក់ដែលបាន មកពីសកម្មភាព វិនិយោគ មានសារៈសំខាន់ ពីព្រោះលំហូរសាច់ប្រាក់ តំណាង ឱ្យវិសាលភាពនៃខ្ទង់ចំណាយណាមួយ ដែលត្រូវធ្វើ ឡើងសម្រាប់ ជាធនធានដើម្បីបង្កើតចំណូល និងលំហូរសាច់ប្រាក់នាពេលអនាគត។ មានតែការចំណាយ ដែលនាំឱ្យទ្រព្យសកម្ម ត្រូវបានគេទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទេទើបសមស្របសម្រាប់

¹⁶ <https://acar.gov.kh/standard/page/28> (20-01-24)៖ ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៨

ការចាត់ថ្នាក់ជា សកម្មភាពវិនិយោគ។ ខាងក្រោមនេះជា ឧទាហរណ៍នៃលំហូរសាច់ប្រាក់ បានមកពីសកម្មភាពវិនិយោគ÷

(ក) សាច់ប្រាក់ចំណាយសម្រាប់ទិញទ្រព្យ រោងចក្រ និងឧបករណ៍ ទ្រព្យសកម្មអរូបីនិងទ្រព្យសកម្មរយៈពេលវែងផ្សេងៗទៀត។ ការចំណាយទាំងនេះរួមមានការចំណាយដែលទាក់ទងនឹងថ្លៃដើម ការអភិវឌ្ឍន៍ដែលបានធ្វើមូលធនកម្ម និងទ្រព្យរោងចក្រ និងឧបករណ៍ ដែលត្រូវបានសាងសង់ដោយអង្គភាពខ្លួនឯង។

(ខ) សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ រោងចក្រ និងឧបករណ៍ ទ្រព្យសកម្មអរូបី និងទ្រព្យសកម្មរយៈពេលវែងផ្សេងៗទៀត។

(គ) ការចំណាយសាច់ប្រាក់ ដើម្បីទិញឧបករណ៍បំណុល ឬមូលធន ផ្ទាល់ នៃអង្គភាពផ្សេងទៀត និងភាគកម្មនៅក្នុងក្រុមហ៊ុនរួមទុន (ក្រៅពីការចំណាយសម្រាប់ឧបករណ៍ទាំងឡាយ ដែលចាត់ទុកជា សាច់ប្រាក់ប្រហាក់ប្រហែលឬដែលរក្សាទុកសម្រាប់គោលបំណង ជួញដូរ)។

(ឃ) សាច់ប្រាក់ទទួលបានពី ការលក់ឧបករណ៍បំណុល ឬមូលធននៃ អង្គភាពផ្សេងទៀត និងអត្ថប្រយោជន៍នៅ ក្នុងអង្គភាពដាក់ហ៊ុន រួមគ្នា (ក្រៅពីការចំណាយសម្រាប់ឧបករណ៍ទាំងឡាយ ដែលចាត់ ទុកជាសមមូលសាច់ប្រាក់ ឬ ដែលកាន់ទុកសម្រាប់គោលបំណងជួញដូរ)។

(ង) សាច់ប្រាក់បុរេប្រទាន និងកម្ចីឱ្យទៅភាគីដទៃ (ក្រៅពីបុរេប្រទាន និងកម្ចីដែលត្រូវបាន ធ្វើឡើងដោយស្ថាប័នហិរញ្ញវត្ថុមួយ)។

(ច) សាច់ប្រាក់ទទួលបានពីការទូទាត់បុរេប្រទាន និងកម្ចីឱ្យទៅភាគី ដទៃ (ក្រៅពីបុរេប្រទាន និងកម្ចីដែលត្រូវបានធ្វើឡើងដោយ ស្ថាប័នហិរញ្ញវត្ថុមួយ)។

(ឆ) សាច់ប្រាក់ចំណាយសម្រាប់កិច្ចសន្យានាពេលអនាគត កិច្ចសន្យា នាពេលខាងមុខ កិច្ចសន្យាជម្រើស កិច្ចសន្យាប្តូរ លើកលែងតែ នៅពេលដែលកិច្ចសន្យា ត្រូវបានរក្សាសម្រាប់ជួញដូរ ឬ ពាណិជ្ជកម្ម ឬការបង់ប្រាក់ទាំងឡាយណាដែលត្រូវបានគេចាត់ថ្នាក់ថា ជាសកម្មភាពហិរញ្ញប្បទាន។ និង

(ឈ) សាច់ប្រាក់ចំណូល សម្រាប់កិច្ចសន្យានាពេលខាងមុខ កិច្ចសន្យា ជម្រើសកិច្ចសន្យាប្តូរ លើកលែងនៅពេលដែលកិច្ចសន្យា ត្រូវ បានរក្សាទុកសម្រាប់ជួញដូរ ឬ ពាណិជ្ជកម្ម ឬការទទួលប្រាក់ ទាំងឡាយណាដែលត្រូវបានគេចាត់ថ្នាក់ ជាសកម្មភាពហិរញ្ញប្បទាន ។

នៅពេលដែលកិច្ចសន្យាត្រូវបានកត់ត្រាថាជា ការទប់ ស្កាត់ហានិភ័យ នៃស្ថានភាពមួយដែលបានកំណត់ នោះលំហូរ សាច់ប្រាក់នៃ កិច្ចសន្យា ត្រូវបានចាត់ថ្នាក់នៅក្នុងលក្ខណៈ ដូចគ្នាទៅនឹងលំហូរសាច់ប្រាក់នៃស្ថាន ភាពមួយដែលកំពុងត្រូវ បានទប់ស្កាត់ហានិភ័យ¹⁷ ។

សកម្មភាពហិរញ្ញប្បទាន៖ ការលាតត្រដាងដាច់ដោយឡែកនៃ លំហូរសាច់ប្រាក់ដែលបានមកពីសកម្មភាពហិរញ្ញប្បទានមានសារៈសំខាន់ណាស់ ពីព្រោះវាមានប្រយោជន៍សម្រាប់អ្នកផ្តល់មូលធន ដល់អង្គភាពក្នុងការព្យាករណ៍លើការទាមទារ ដែលត្រូវទទួលបានពីលំហូរសាច់ប្រាក់នាពេលអនាគត។ ខាងក្រោមនេះជា ឧទាហរណ៍ លំហូរសាច់ប្រាក់ដែលបានមកពីសកម្មភាពហិរញ្ញប្បទាន÷

¹⁷ <https://acar.gov.kh/standard/page/28> (20-01-24)៖ ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៩

(ក) សាច់ប្រាក់បានមកពីការបោះលក់ភាគហ៊ុន មូលធនផ្សេងៗទៀត ឬ ឧបករណ៍មូលធនផ្សេងៗទៀត

(ខ) សាច់ប្រាក់ចំណាយឱ្យម្ចាស់ភាគហ៊ុនទាំងឡាយ ដើម្បីទទួលបាន ឬទិញភាគហ៊ុនរបស់អង្គភាពត្រឡប់មកវិញ

(គ) សាច់ប្រាក់បានមកពីការបោះលក់លិខិតបំណុល បំណុល លិខិត សញ្ញាប័ណ្ណ ប័ណ្ណបញ្ចាំ និងការសុំ ខ្ចីរយៈពេលខ្លី ឬវែងផ្សេងទៀត

(ឃ) ការសងបំណុលជាសាច់ប្រាក់ និង

(ង) ការទូទាត់សាច់ប្រាក់ដោយអ្នកជួលសម្រាប់កាត់បន្ថយបំណុល ដែលនៅជំពាក់ ដែលពាក់ព័ន្ធទៅនឹង កិតិសន្យាហិរញ្ញវត្ថុ¹⁸។

២.៣.៤ លំហូរសាច់ប្រាក់នៃរូបិយប័ណ្ណបរទេស

លំហូរសាច់ប្រាក់ ដែលបានមកពីប្រតិបត្តិការជារូបិយប័ណ្ណបរទេស ត្រូវបាន កត់ត្រានៅក្នុងរបាយការណ៍របស់អង្គភាពជារូបិយប័ណ្ណក្នុងស្រុក ដោយប្រើប្រាស់អត្រាប្តូរប្រាក់រវាង រូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេសនៅកាលបរិច្ឆេទដែលមានលំហូរសាច់ប្រាក់ ។

លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅប្រទេស ត្រូវប្តូរតាម អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេស នៅកាល បរិច្ឆេទដែលមានលំហូរសាច់ប្រាក់ ។ លំហូរសាច់ប្រាក់ជារូបិយប័ណ្ណបរទេស ត្រូវតែរាយការណ៍ឱ្យមានលក្ខណៈស្របទៅតាម ស.គ.អ ២១ ផលប៉ះពាល់នៃការប្រែប្រួលអត្រាប្តូរប្រាក់បរទេស។ ស្តង់ដារនេះអនុញ្ញាតឱ្យប្រើអត្រាប្តូរប្រាក់ប្រហាក់ប្រហែលនឹង អត្រាប្តូរប្រាក់ជាក់ស្តែង។ ជាឧទាហរណ៍ អត្រាប្តូរប្រាក់ជាមធ្យមសម្រាប់ការិយបរិច្ឆេទ អាចត្រូវបានប្រើប្រាស់សម្រាប់កាត់ត្រាប្រតិបត្តិការជារូបិយប័ណ្ណបរទេសឬ សម្រាប់ប្តូរលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅ ប្រទេស។ ផ្ទុយទៅវិញ ស.គ.អ ២១ មិនអនុញ្ញាតឱ្យប្រើអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទនៃការធ្វើរបាយការណ៍ សម្រាប់ប្តូរលំហូរសាច់ ប្រាក់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅប្រទេសទេ ។ ផលចំណេញ និងខាតមិនទាន់សម្រេច ដែលបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស ពុំមែនជាលំហូរសាច់ប្រាក់ឡើយ។ ប៉ុន្តែ ផលប៉ះពាល់នៃបម្រែបម្រួលអត្រាប្តូរប្រាក់ចំពោះ សាច់ប្រាក់ និងសាច់ប្រាក់ប្រហាក់ប្រហែលដែលមាន ឬដែលត្រូវដល់កំណត់សង់ជារូបិយប័ណ្ណ បរទេស ត្រូវរាយការណ៍ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ ដើម្បីផ្តល់ជា មួយនឹងសាច់ប្រាក់ និងសាច់ប្រាក់ប្រហាក់ប្រហែលនៅដើម និងចុងការិយបរិច្ឆេទ។ ចំនួននេះ គឺត្រូវបង្ហាញដាច់ដោយឡែកពីគ្នារវាង លំហូរសាច់ ប្រាក់ដែលបានមកពី សកម្មភាពប្រតិបត្តិការ សកម្មភាពវិនិយោគ និង សកម្មភាពហិរញ្ញប្បទាន ព្រមទាំងត្រូវរួមបញ្ចូលនូវ ភាពខុសគ្នានៃលំហូរ សាច់ប្រាក់ ដែលបានរាយការណ៍តាមអត្រាប្តូរប្រាក់នៅចុងការិយបរិច្ឆេទ ប្រសិនបើមាន¹⁹។

¹⁸ <https://acar.gov.kh/standard/page/28> (20-01-24) : ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី៩

¹⁹ <https://acar.gov.kh/standard/page/28> (20-01-24) : ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា៧ ទំព័រទី១៦

ជំពូកទី៣

របាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

៣.១ ស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

៣.១.១ ប្រវត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

ចាប់ផ្តើមធ្វើការប្រតិបត្តិការក្នុងឆ្នាំ 1995 ដោយទទួលមូលនិធិមកពីសហភាពអឺរ៉ុបប្រាសាក់ គឺជាគម្រោងអភិវឌ្ឍន៍មួយដែលមានគោលដៅស្តារឡើងវិញ និងគាំទ្រនូវវិស័យកសិកម្មនៅក្នុងខេត្តប៉ៃលិន ដែល ស្ថិតនៅរាជធានីភ្នំពេញរួមមានខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង។ គម្រោង ទាំងមូលនិងត្រូវបានបញ្ចប់នៅក្នុងឆ្នាំ 2003 គណៈកម្មការដឹកនាំការអនុវត្តគម្រោងប្រាសាក់បានសម្រេចចិត្ត កម្លាយខ្លួនពីគម្រោងឥណទាន ឲ្យទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណក្នុងការប្រកបអាជីវកម្ម ទទួលស្គាល់ដោយច្បាប់។

ក្នុងខែមីនា ឆ្នាំ2002 ផែនការកម្លាយខ្លួនត្រូវបានចាប់ផ្តើមឡើងតាមរយៈការបង្កើតសមាគមន៍ឥណទានជាប្រតិបត្តិការឥណទានជនបទ និងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ ឆ្នាំ2003 មូលនិធិក្នុងការអភិវឌ្ឍន៍ជនបទកម្ពុជារួមជាមួយប្រាសាក់បង្កើតឡើង ដើម្បីជួយសម្រួលដល់គម្រោងកម្លាយខ្លួនខាងលើនេះ ក៏ បង្កើតឡើងដោយមានការចូលរួមមូលនិធិពីភាគទុនិកដំបូងចំនួន2 និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្នុងខែសីហា ឆ្នាំ2004។ បន្ទាប់មកក្នុងខែវិច្ឆិកា ឆ្នាំ2004 ប្រាសាក់ ក៏បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ប្រកបអាជីវកម្មផ្តល់សេវាហិរញ្ញវត្ថុ ដល់សហគមន៍ ជនបទ និងសហគ្រាសខ្នាតតូច។

ក្នុងឆ្នាំ2007 ប្រាសាក់ក៏បានបញ្ចប់នូវការកម្លាយខ្លួនដោយការជំនួសភាគទុនិកដំបូង គឺមូលនិធិ អភិវឌ្ឍន៍ជនបទកម្ពុជាដោយភាគទុនិកថ្មីចំនួន រួមមាន ក្រុមហ៊ុនវិនិយោគរបស់ប្រទេសបែលហ្សិក សម្រាប់ ប្រទេសកំពង់អភិវឌ្ឍន៍, ក្រុមហ៊ុនជ្រាហ្គិនខាតិចល, និងក្រុមហ៊ុនហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេស ហូឡង់, ក្រុមហ៊ុនលង្កាអ័ររីកលីសស៊ីងអិលធីឌី, និងក្រុមហ៊ុនអើយកូក្រេឌីត។ ប្រាសាក់មានភាគទុនិកចំនួន6 រួមទាំងក្រុមហ៊ុនបុគ្គលិកប្រាសាក់ផងដែរ។ នៅក្នុងនោះដែរប្រាសាក់ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម អចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជានៅក្នុងខែធ្នូ ឆ្នាំ 2007 ។

ក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ការកែប្រែលក្ខន្តិកៈរបស់ប្រាសាក់ថ្ងៃទី 14 ខែតុលា ឆ្នាំ 2008 ហើយធនាគារជាតិនៃកម្ពុជាបានទទួលស្គាល់ការកែប្រែនេះនៅថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2008 ។ ប្រតិបត្តិការអាជីវ កម្មចម្បងគឺការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដល់ប្រជាជននៅតំបន់ជនបទ តាមរយៈការិយាល័យកណ្តាល របស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញ និងតាមការិយាល័យនានាដែលស្ថិតនៅតាមបណ្តាខេត្តនិងស្រុកនានានៃ ប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ2009 ប្រាសាក់បានសម្រេចបំពាក់នូវប្រព័ន្ធធនាគារស្នូលដែលឈ្មោះថា Oracle FLEXCUBE Universal Banking សម្រាប់ផ្តល់ភាពងាយស្រួលក្នុងដំណើរប្រតិបត្តិការរបស់ខ្លួន ក្នុងការ សាងគុណសម្បត្តិជួយគ្រឹះស្ថានឲ្យមានលទ្ធភាពផ្តល់សេវាកម្មជូនអតិថិជនគោលដៅរបស់ខ្លួនកាន់តែប្រសើរជាងមុននៅទូទាំងកម្ពុជា និងអាចគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព។ ឆ្នាំ2009 ស្ថាប័នអន្តរជាតិល្បី ឈ្មោះមួយ គឺMR ដែលជាស្ថាប័នជំនាញក្នុងការផ្តល់ចំណាត់ថ្នាក់អាជីវកម្មមីក្រូហិរញ្ញវត្ថុជុំវិញពិភពលោក ផ្តល់ចំណាត់ថ្នាក់ដល់ប្រាសាក់

ក្នុងកម្រិត «BBB+»។ ខែកក្កដា ឆ្នាំ2011 Planet Rating ដែលជាស្ថាប័នវាយតម្លៃមីក្រូហិរញ្ញវត្ថុផងដែរបានចាត់ថ្នាក់ប្រាសាទក្នុងកម្រិត «A-» និងជាគ្រឹះស្ថានដែលមាន «ស្ថិរភាព» សម្រាប់ថ្ងៃអនាគត។

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ2011 ប្រាសាទបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការជាមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណៈជន ដែលផ្តល់សិទ្ធិឲ្យសម្រាប់តែ ការិយាល័យកណ្តាលទទួលប្រាក់បញ្ញើសន្សំ។ ក្នុងឆ្នាំ2012 ប្រាសាទបានបង្កើនដើមទុនចុះបញ្ជីពីចំនួន 15.4ប៊ីលាន ដល់ចំនួន 80ប៊ីលានរៀល បន្ទាប់ពីធ្វើការដកទុនវិនិយោគរបស់ភាគទុនិក Oikocredit។ ភាគហ៊ុនវិនិយោគរបស់ Oikocredit ត្រូវបានបែងចែករវាងភាគទុនិកទាំង5របស់ប្រាសាទ។ ភាគទុនិក BIO, DCG, FMO និង LOLC កាន់កាប់ភាគហ៊ុនចំនួន 22.25% ក្នុងភាគទុនិកនីមួយៗហើយភាគទុនិកក្រុមហ៊ុនបុគ្គលិកប្រាសាទបានកាន់ កាប់ភាគហ៊ុនចំនួន 11% ។ ក្នុងឆ្នាំ2013 ប្រាសាទទទួលបានពានរង្វាន់ឆ្នើម “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល មានគំនិតច្នៃប្រឌិតខ្ពស់លើផលិតផល» ពីក្រុមហ៊ុនអន្តរជាតិ IDG និងទទួល "ពានរង្វាន់តម្លាភាពលើថ្លៃ លក់ផលិតផល» ពីស្ថាប័នអន្តរជាតិ MF Transparency។

នៅឆ្នាំ2014 ប្រាសាទបានបង្កើនដើមទុនដល់188ប៊ីលានរៀល ដែលសមមូលទៅនឹង47លាន។ ឆ្នាំ 2015 ប្រាសាទបានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនពី47លាន ដល់72លានដុល្លារអាមេរិក ស្របពេលដែលទ្រព្យសកម្មសរុបរបស់ប្រាសាទកើនឡើងច្រើនជាង ប៊ីលានដុល្លារអាមេរិក។ នៅក្នុងឆ្នាំដែលនេះប្រាសាទបានទទួលពានរង្វាន់3 ផ្សេងៗគ្នាក្នុងពេលតែមួយពី International Data Group រួមមាន Outstanding Retail Banking, Financial Performance និង Security Initiative MFI Awards ហើយប្រាសាទក៏ទទួលបានចំណាត់ថ្នាក់ «Aនិងស្ថិរភាព» លើលទ្ធផលហិរញ្ញវត្ថុ និង «ពិន្ទុ4» លើលទ្ធផលសង្គមដែលវាយតម្លៃដោយ PR និងទទួលបាន «វិញ្ញាបនបត្រលើកិច្ចការពារអតិថិជន» ពី Smart Campaign ពីសហរដ្ឋអាមេរិក។ នៅឆ្នាំ2016 ប្រាសាទបានបង្កើនដើមទុនចុះបញ្ជីរហូតដល់ចំនួន 440ប៊ីលានរៀល សមមូលនឹង 110 លានដុល្លារអាមេរិក ដែលមានការចូលរួមពីភាគទុនិកចំនួនដ៏ធំដែល។ ប្រាសាទដាក់ឲ្យដំណើរការសេវា ម៉ាស៊ីនទូតកាត និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗដោយទទួលបានសម្ពាធតំណទាន 1ប៊ីលាន ដុល្លារអាមេរិក។

នៅខែមីនាឆ្នាំ2017 ដើមទុនចុះបញ្ជីចំនួន440ប៊ីលានរៀល សមមូលនឹង 110លានដុល្លារអាមេរិក របស់ភាគទុនិកទាំងរ ប្រាសាទបានបែងចែកទៅភាគទុនិកចំនួន3រួមមានធនាគារ BEA, LOLC Group និង ក្រុមហ៊ុនបុគ្គលិកប្រាសាទ (PSCo)។ នៅក្នុង2018 ប្រាសាទទទួលបានសមតុល្យ ប្រាក់បញ្ញើសន្សំច្រើនជាង 1 ប៊ីលានដុល្លារអាមេរិក។ ប្រាសាទទទួលបានចំណាត់ថ្នាក់ (A និងស្ថិរភាព) លើលទ្ធផលហិរញ្ញវត្ថុ ពី Micro Finanza Rating ។

នៅខែសីហាឆ្នាំ 2019 ប្រាសាទបានបង្កើតដើមទុនចុះបញ្ជីពី 672 ប៊ីលានរៀល រហូតដល់ 920 ប៊ី លានរៀល (សមមូលនឹង 230 លានដុល្លារអាមេរិក) ដែលបានចែកភាគទុនិក... ។ ក្នុងឆ្នាំ2020 មានដើមទុន ចុះបញ្ជីចំនួន 920 ប៊ីលានរៀល (សមមូលនឹង 230 លានដុល្លារអាមេរិក) នៃភាគទុនិកទាំង 3 ត្រូវបែងចែក ទៅភាគទុនិកចំនួន 4 រួមមាន ធនាគារ ភូមិមីន ធនាគារ BEA ក្រុមហ៊ុនបុគ្គលិកប្រាក់(PSCO)។ នៅក្នុងឆ្នាំ2021 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.គ មានដើមទុនចុះបញ្ជីចំនួន 1,600 ប៊ីលាន រៀល (សមមូលនឹង 400 លានដុល្លារអាមេរិក)


ដែលបានមកពីការចូលរួមមូលនិធិវិនិយោគរបស់ភាគទុនិក 2 រូបមាន Kookmin Bank Co.,Ltd និង Kookmin Bank Cambodia Plc ។

៣.១.២ បេសកកម្ម និងទស្សនវិស័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

បេសកកម្មគឺផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដល់សមាគមន៍និងសហគ្រាសខ្នាតតូចៗនៅជនបទប្រកបដោយនិរន្តរភាព។

ទស្សនវិស័យធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមាននិរន្តរភាពហិរញ្ញវត្ថុ។

៣.១.៣ រចនាសម្ព័ន្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់



ភាគទុនិក

នៅឆ្នាំ 2021 ប្រាសាក់មានដើមទុនចុះបញ្ជីចំនួន 1,600 ប៊ីលានរៀល (សមមូលនឹង 400 លានដុល្លារអាមេរិក) ដែលបានមកពីការចូលរួមមូលនិធិវិនិយោគរបស់ភាគទុនិកចំនួន 2 រូបមាន Kookmin Bank Co., Ltd និង Kookmin Bank Cambodia Plc ។

Kookmin Bank Co.,Ltd ជាធនាគារពាណិជ្ជឈ្មោះមុខនៅប្រទេសកូរ៉េខាងត្បូង
KB Kookmin Bank ដែល មានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង 36 លាននាក់ ដែលសមមូលនឹងជាងពាក់កណ្តាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធ ទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង 17 លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ ក្នុងការ

រួមបញ្ចូលគ្នាក្នុងចំណោម ក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងអស់នៅក្នុង KB Financial Group ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ www.kbstar.com ឬ www.kbfg.com ។

 Kookmin Bank Cambodia Plc. ជាកម្មសិទ្ធិ 100% របស់ធនាគារ Kookmin Bank Co., Ltd. ដែលមានវត្តមាននៅទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជាចាប់តាំងពីខែឧសភា ឆ្នាំ 2009 ។ ចំនួនអតិថិជនបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទាំងអតិថិជនជាឯកត្តជន និងជានីតិបុគ្គលក្នុងរយៈពេល 12 ឆ្នាំកន្លងមកនេះ ។ ទីតាំងប្រតិបត្តិអាជីវកម្មត្រូវបាន ពង្រីកឱ្យកាន់តែកៀកអតិថិជន ហើយគុណភាពសេវាកម្មក៏ត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ។ ការពេញចិត្តរបស់អតិថិជននិងបុគ្គលិកគឺជាអាទិភាពចំបងរបស់ធនាគារ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ <https://kbglobal.kbstar.com> ។

ក្រុមប្រឹក្សាភិបាល



ប្រធាន ៖ លោក Kwi Sang Jun ជាប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ។ ក្នុងនាមជាដើងចាស់ពោរពេញដោយបទពិសោធន៍ខាងសេវាហិរញ្ញវត្ថុនៅក្នុងទីផ្សារធនាគារនិងមូលធន លោក Jun បានបម្រើការងារនិងកាន់មុខតំណែង ដឹកនាំជាន់ខ្ពស់ជាច្រើនក្នុងរយៈពេល 33 ឆ្នាំ នៃបទពិសោធន៍ការងារនៅធនាគារ ខេប៊ី គូកមីន មុនពេលចូលនិវត្តន៍នៅដើមឆ្នាំ 2019 ។ បន្ទាប់ពីបម្រើការងារនាយកនៃនាយកដ្ឋានសំខាន់ៗនានា ដែលក្នុងនោះមាន នាយកដ្ឋានផែនការលក់ និង អាជីវកម្មសាជីវកម្មធុនធំ លោក Jun បានបម្រើការងារនាយកនៃអគ្គនាយកដ្ឋានអាជីវកម្មសាជីវកម្មធុនធំ និង សម្ព័ន្ធក្រុមហ៊ុនលក់ប្រចាំតំបន់ ហើយបន្ទាប់មកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និង ជានាយកសម្ព័ន្ធក្រុមហ៊ុនសេវាធនាគារវិនិយោគនិងសាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនសេវារួម (រួមបញ្ចូលទាំង អគ្គនាយកដ្ឋានធនធានមនុស្សផងដែរ) ។ លោកក៏ធ្លាប់ធ្វើជាប្រធាននាយករងនៃ KB Financial Group Inc. ព្រមទាំងជាប្រធាននាយករងរបស់ KB Securities ទទួលបន្ទុកសាជីវកម្មនិងធនាគារវិនិយោគ ។



អភិបាល ៖ លោកបណ្ឌិត Dong Hyun CHOI បច្ចុប្បន្នកំពុងបម្រើការងារជាសាស្ត្រាចារ្យទស្សនកិច្ចបង្រៀនទ្រឹស្តី ហិរញ្ញវត្ថុ និងវិនិយោគដល់និស្សិតនៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។ លោកក៏បានបម្រើការងារជាសាស្ត្រាចារ្យទស្សនកិច្ចនៅសាកលវិទ្យាល័យ Inha និងសាកលវិទ្យាល័យ Aju នៅប្រទេសកូរ៉េពីឆ្នាំ 2017 ដល់ឆ្នាំ 2021 និងសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាពីឆ្នាំ 2015 ដល់ឆ្នាំ 2017 ។ លោកបណ្ឌិត CHOI បានបម្រើការងារពីឆ្នាំ 2015 ដល់ 2017 ជាទីប្រឹក្សា និងជំនួយការបច្ចេកទេស នៅធនាគារជាតិនៃកម្ពុជាក្នុងរាជធានីភ្នំពេញ ។ លោកបានបម្រើការងារនៅ Bank of Korea ដែលជាធនាគារកណ្តាលរបស់ប្រទេសកូរ៉េអស់រយៈពេលជាង 30 ឆ្នាំ ។ ទន្ទឹមនឹងធ្វើការនៅ Bank of Korea អាជីពរបស់លោកគឺផ្តោតលើការគ្រប់គ្រងទុនបម្រុងប្តូរប្រាក់ រួមមានការធ្វើផែនការ ការគ្រប់គ្រង ហានិភ័យ ការជួញដូរ ការគ្រប់គ្រងផលបត្រ ការទូទាត់ និងគម្រោងព័ត៌មានវិទ្យាទៀតផង ។ ចន្លោះឆ្នាំ 2009 និង 2012 លោកគឺជា

នាយកប្រតិបត្តិផ្នែកវិនិយោគនៅធនាគារ Bank of Korea ក្នុងទីក្រុងញូវយ៉ក ហើយបានគ្រប់គ្រងទឹកប្រាក់ចំនួន 45 ពាន់លានដុល្លារអាមេរិក ដែលជាផ្នែកមួយ នៃទុនបម្រុងប្តូរប្រាក់ជាតិរបស់ប្រទេសកូរ៉េ ដោយវិនិយោគលើមូលបត្រដែលមានប្រាក់ចំណូលថេរ ដូចជា រតនាគារ ទីភ្នាក់ងារ ស្ថាប័នពហុជាតិ ដែនអធិបតេយ្យ ភាព ក្រុមហ៊ុនសាជីវកម្ម និងមូលបត្រ បំណុលដែលមានហ៊ីប៉ូតែកធានា ជាប្រាក់ដុល្លារអាមេរិក និងជាប្រាក់ដុល្លារកាណាដា។ លោកបណ្ឌិត Dong Hyun CHOI អភិបាល លោកបណ្ឌិត CHOI បានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចដែលផ្តោតលើហិរញ្ញវត្ថុ អន្តរជាតិ ពីសាកលវិទ្យាល័យ Pennsylvania State នៅ University Park រដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។



អភិបាល៖ លោក Kyung Cheon LEE ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។ ក្នុងនាមជាទីប្រឹក្សាច្បាប់បរទេស លោក LEE បានផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ និងយុទ្ធសាស្ត្រសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

លោក LEE ក៏បានបម្រើការងារជាអនុប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងជាទីប្រឹក្សាផ្នែកច្បាប់របស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា និងភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េនៅកម្ពុជាផងដែរ។ លោក LEE បានទទួលបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ ជាតិសេអ៊ូលក្នុងប្រទេសកូរ៉េ និង Law School of the University of Minnesota និងបរិញ្ញាបត្រ ជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច Business School of College of William Marry នៅសហរដ្ឋអាមេរិក។ លោក LEE ក៏មានអាជ្ញាប័ណ្ណមេធាវីនៅគណៈមេធាវីរដ្ឋញូវយ៉កក្នុងសហរដ្ឋអាមេរិកផងដែរ។ លោក Kyung Cheon LEE អភិបាលឯករាជ្យ ដូចដែលបានបង្ហាញនៅក្នុងបទពិសោធន៍ និងចំណេះដឹងពីមុនរបស់លោកអំពីច្បាប់ក្នុងវិស័យ ធនាគារ លោក LEE នឹងចូលរួមផ្តល់ការពិគ្រោះ និងប្រឹក្សាក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល។



អភិបាលឯករាជ្យ៖ លោក Jaehong PAK ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។ លោកកំពុងបំពេញការងារជាសវនករ និងទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនគណនេយ្យ កូរ៉េមួយក្នុងប្រទេសកម្ពុជា។

លោកនឹងចែករំលែកជំនាញរបស់ខ្លួនក្នុងការងារសវនកម្ម និងប្រឹក្សា ជាមួយចំណេះដឹង និងបទពិសោធន៍របស់លោកដែលទទួលបានពីការងារក្នុងវិស័យផ្សេងៗ។ លោកបានសិក្សានៅសហរដ្ឋអាមេរិកតាំងពីវ័យក្មេង ដោយទទួលបានការអប់រំកម្រិតវិទ្យាល័យ នៅតំបន់ Western New York State និងកម្រិតឧត្តមសិក្សានៅទីនោះនៅក្នុង Rensselaer Polytechnic Institute ក្នុងទីក្រុង New York ។ លោកមានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Charles Sturt University រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។ បន្ទាប់ពីបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 13 ឆ្នាំមកហើយ បទពិសោធន៍និង ការយល់ដឹងអំពីប្រទេសកម្ពុជារបស់លោកនឹងជួយធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មានលក្ខណៈ កាន់តែប្រសើរឡើង។



អភិបាលឯករាជ្យ៖ លោក ច័ន្ទ សុផល បច្ចុប្បន្នជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជា ស្ថាប័នប្រជុំដោយអ្នកវិភាគកម្ពុជា ដែលផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សាយោបល់លើផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច ផ្ដោតជាចម្បងលើបញ្ហា

វិស័យកសិកម្ម ដីធ្លី និងការងារ។ ដោយមានអាជីពរឹកចម្រើនក្នុងរយៈពេល 28 ឆ្នាំកន្លងមកនេះ លោកគឺជាអ្នកស្រាវជ្រាវ និងជាអ្នក គ្រប់គ្រងនៅក្នុងស្ថាប័នផ្សេងៗ រួមមាន ធនាគារពិភពលោក Leopard Capital គម្រោងផ្តល់មូល និធិដោយ USAID ហៅថា HARVEST កម្មវិធីស្បៀងអាហារពិភពលោក វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក ច័ន្ទ សុផល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកសិកម្មពីសាកលវិទ្យាល័យ University of London, Imperial College នៅ Wye ចក្រភពអង់គ្លេស បន្ទាប់ពីលោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិពាណិជ្ជកម្មពី University Queensland, Gatton College ប្រទេសអូស្ត្រាលី និងសញ្ញាបត្រផ្នែកធារាសាស្ត្រពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

គណៈគ្រប់គ្រង



ប្រធាននាយកប្រតិបត្តិ៖ លោក អ៊ុំ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការ សិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម។ លោកបានចូលរួមក្នុងកម្មវិធី

បណ្តុះបណ្តាលជាច្រើនទាក់ទងនឹងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូ ហិរញ្ញវត្ថុនិងធនាគារ។ លោកធ្លាប់បម្រើការជាប្រធានគណនេយ្យ នៅមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ។ ចាប់តាំងពីឆ្នាំ 1995 មក លោកបានបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយក រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់ចាប់ពីឆ្នាំ 2004 ដល់ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទី ជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ បច្ចុប្បន្ននេះ លោក មានតំណែងជា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។



អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ៖ លោក គង់ ស៊ាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ឯកទេស គ្រប់គ្រងទូទៅ។ ចាប់តាំងពីឆ្នាំ 2011 មក លោក បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍអាជីព

ជាច្រើនលើជំនាញការគ្រប់គ្រង និងប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុ ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស។ លោកមានបទពិសោធន៍ការងារជា នាយកការិយាល័យប្រតិបត្តិការហិរញ្ញវត្ថុនៅធនាគារពាណិជ្ជ មួយរហូតដល់ឆ្នាំ 2011 ។ បន្ទាប់មក លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងមុខតំណែងជានាយក នាយកដ្ឋានអភិវឌ្ឍផលិតផល។ នៅពាក់កណ្តាលឆ្នាំ 2012 លោកត្រូវ បានផ្ទេរមកកាន់តួនាទីជានាយក នាយកដ្ឋានហិរញ្ញកិច្ច។ បច្ចុប្បន្ននេះ លោក មានតួនាទីជា អនុ ប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។



អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម៖ លោក រី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារ និងថ្នាក់ បរិញ្ញាបត្រ គ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំង ក្នុងនិងក្រៅ

ប្រទេសទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនិងការគ្រប់គ្រង។ លោកបានចាប់ផ្តើមអាជីពការងារក្នុងតួនាទីជាមន្ត្រីឥណទាននៅឆ្នាំ 1999 បន្ទាប់មកគាត់ត្រូវបាន ដំឡើងតួនាទីជាប្រធានមន្ត្រីឥណទាន នាយកស្ថាប័ន នាយកប្រចាំតំបន់ ជាអ្នកសម្របសម្រួល បរិស្ថាននិងសង្គម និងសមាជិកក្រុមប្រឹក្សាភិបាល នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ លោកបានចូល បម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅឆ្នាំ 2011 ក្នុងតួនាទីជានាយក នាយកដ្ឋាន ឥណទាន។ បច្ចុប្បន្ននេះ លោកមានតួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។



អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សារ៖ លោក ប៉ែន សុវណ្ណសុខស៊ីថា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអភិវឌ្ឍ និងបញ្ចប់ ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ សេដ្ឋកិច្ច

ឯកទេសធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យមីក្រូ ហិរញ្ញវត្ថុនិងធនាគារ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងទីផ្សារ សេវាអតិថិជន កិច្ចការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ។ លោកបានចាប់ផ្តើមអាជីពការងារជាមន្ត្រីឥណទាននិងទីផ្សារ បន្ទាប់មកបានកាន់តួនាទីផ្សេងៗ ជាច្រើនរួមមាន អ្នកឯកទេសលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីប្រឹក្សាជាន់ខ្ពស់ឥណទាន អ្នកឯកទេស លទ្ធផលសង្គម និងនាយកគម្រោង នៅស្ថាប័នក្នុងស្រុក និងអន្តរជាតិ។ លោកចូលបម្រើការងារនៅ ប្រាសាក់នៅដើមឆ្នាំ 2014 ក្នុងតួនាទីជានាយករង នាយកដ្ឋានទីផ្សារនិងទំនាក់ទំនង។ លោកត្រូវ បានដំឡើងតួនាទីជានាយក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង នៅឆ្នាំ 2016 ។ បច្ចុប្បន្ននេះ លោក មានតួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។



អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស៖ លោក ហៀន ហុន្នី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ និងបាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះ

បណ្តាល ការអភិវឌ្ឍជំនាញជាច្រើនលើផ្នែកគ្រប់គ្រងធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។ លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងការអភិវឌ្ឍគ្រប់គ្រងធនធានមនុស្ស។ លោកចាប់ផ្តើម បម្រើការងារនៅប្រាសាក់ជាគ្រូបណ្តុះបណ្តាលនិងអ្នកគ្រប់គ្រងមន្ត្រីឥណទាននៅឆ្នាំ 1996 រហូតដល់ ឆ្នាំ 1998 ។ នៅឆ្នាំ 2008 លោកបានត្រលប់មកបម្រើការងារនៅប្រាសាក់ជាថ្មីក្នុងតួនាទីជាមន្ត្រី ជាន់ខ្ពស់គាំទ្រសាខា និងត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកគ្រប់គ្រងបុគ្គលិកក្នុងឆ្នាំ 2009 ហើយ លោកត្រូវបានដំឡើងតួនាទីជានាយក នាយកដ្ឋានបុគ្គលិកនៅឆ្នាំ 2011 ។ បច្ចុប្បន្ននេះ លោកមាន តួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។

៣.២ ការចាត់ថ្នាក់សកម្មភាពលំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

៣.២.១ របាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021

	2021		2020	
	កំណត់ សម្គាល់	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង				
សកម្មភាពប្រតិបត្តិការ	30	(71,081,858)	(136,113,852)	(554,936,176)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យនិងបរិក្ខារ		(1,282,372)	(2,963,009)	(12,080,188)
ការទិញទ្រព្យសកម្មអរូបី		(43,735)	(474,334)	(1,933,860)
ការវិនិយោគលើវិញ្ញាបនបត្រ				
ប្រាក់បញ្ញើដែលអាចចរចាបាន		(147,430)	(147,561)	(601,606)
សាច់ប្រាក់បានពីការវិនិយោគលើ				
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាច				
ចរចាបាន		148,377	147,991	(603,359)
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		111,776	10,890	44,399
ប្រាក់តម្កល់ធានាដើមទុន		(7,000,000)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង				
សកម្មភាពវិនិយោគ		(8,213,384)	(3,426,023)	(13,967,896)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីប្រាក់កម្ចី		335,239,090	416,904,907	1,699,721,306
ការទូទាត់ប្រាក់កម្ចី		(295,976,678)	(353,817,494)	(1,442,513,923)
សាច់ប្រាក់បានពីអនុបណ្ណាល		17,296,512	49,264,141	200,849,903
ការទូទាត់អនុបណ្ណាល		(25,784,186)	(12,833,334)	(52,321,503)
សាច់ប្រាក់បានពីការបោះផ្សាយ				
មូលបត្របណ្ណាល		-	30,535,399	124,492,822
ការទូទាត់បណ្ណាលភតិសន្យា		(3,618,098)	(3,770,363)	(15,371,770)
សាច់ប្រាក់សុទ្ធទទួលបាន		27,156,640	126,283,256	514,856,835
សកម្មភាពហិរញ្ញប្បទាន				
ការថយចុះសុទ្ធនៃសាច់ប្រាក់				
និងសាច់ប្រាក់សមមូល		(52,138,602)	(13,256,619)	(54,047,237)
សាច់ប្រាក់និងសាច់ប្រាក់សមមូល				
នាដើមការិយបរិច្ឆេទ		417,065,787	430,322,406	1,753,563,804
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(12,485,459)
សាច់ប្រាក់និងសាច់ប្រាក់សមមូល				
នាចុងការិយបរិច្ឆេទ		364,927,185	417,065,787	1,687,031,108
ប្រតិបត្តិការសំខាន់ៗដែលមិនមែនជាសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការបំប្លែងនៃប្រាក់ចំណេញរក្សាទុក				
ទៅជាដើមទុន		70,000,000	280,000,000	-

៣.២.២ លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

ក. សាច់ប្រាក់ទទួលបានពីសកម្មភាពប្រតិបត្តិការរួមមានសាច់ប្រាក់ដែលទទួលបានពី៖

- ចំណូលការប្រាក់ (ឥណទានបុគ្គល ឥណទានក្រុម សមតុល្យនៅធនាគារផ្សេងៗ សមតុល្យនៅធនាគារជាតិ)
- ចំណូលការប្រាក់សុទ្ធ
- ចំណូលកម្រៃជើងសា
- ចំណូលសុទ្ធពីកម្រៃជើងសា និងប្រាក់កម្រៃ
- ចំណូលផ្សេងៗ
- ចំណូលវិភាគទាន

ខ. សាច់ប្រាក់ចំណាយលើសកម្មភាពប្រតិបត្តិការរួមមានសាច់ប្រាក់ដែលចំណាយលើ៖

- ចំណាយការប្រាក់ (ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុបំណុល មូលបត្របំណុលត្រូវទូទាត់ ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ បំណុលកតិសន្យា)
- ចំណាយលើបុគ្គលិក
- ចំណាយទូទៅនិងរដ្ឋបាល
- ចំណាយពន្ធលើប្រាក់ចំណេញ

៣.២.៣ លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ

លំហូរទឹកប្រាក់ចំណាយលើសកម្មភាពវិនិយោគរួមមាន៖

- ការទិញទ្រព្យនិងបរិក្ខារ
- ការទិញទ្រព្យសកម្មអរូបី
- ការវិនិយោគលើវិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន
- ប្រាក់តម្កល់ធានាដើមទុន

លំហូរទឹកប្រាក់ទទួលបានពីសកម្មភាពវិនិយោគរួមមាន៖

- សាច់ប្រាក់បានពីការវិនិយោគលើវិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន
- សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ

៣.២.៤ លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន

លំហូរទឹកប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទានរួមមាន៖

- សាច់ប្រាក់បានពីប្រាក់កម្ចី
- សាច់ប្រាក់បានពីអនុបំណុល
- សាច់ប្រាក់បានពីការបោះផ្សាយមូលបត្របំណុល

លំហូរទឹកប្រាក់ចំណាយលើសកម្មភាពហិរញ្ញប្បទានរួមមាន៖

- ការទូទាត់ប្រាក់កម្ចី
- ការទូទាត់អនុបំណុល

- ការទូទាត់បំណុលភតិសន្យា
- ការទូទាត់បំណុលពន្ធលើប្រាក់ចំណេញ
- ការទូទាត់សំវិធានធនលើអត្ថប្រយោជន៍និយោជិត
- ការទូទាត់បំណុលផ្សេងៗ

៣.៣ វិធីសាស្ត្រក្នុងការរាយការណ៍លំហូរសាច់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាត់

៣.៣.១ ការរាយការណ៍លំហូរសាច់ប្រាក់ដោយប្រើប្រាស់វិធីសាស្ត្រផ្ទាល់

ការរាយការណ៍លំហូរសាច់ប្រាក់ដោយប្រើប្រាស់វិធីសាស្ត្រផ្ទាល់ជាការលាតត្រដាងនូវសាច់ប្រាក់ទទួល និង សាច់ប្រាក់ចំណាយសរុប។

យោងតាមរបាយការណ៍លំហូរសាច់ប្រាក់បានបង្ហាញពីសាច់ប្រាក់សុទ្ធប្រើប្រាស់ដូចជា ៖

- ក. សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ
- ខ. សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ
- គ. សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន

ខាងក្រោមនេះជាការរាយការណ៍លំហូរសាច់ប្រាក់ដោយប្រើប្រាស់វិធីសាស្ត្រផ្ទាល់

	2021		
	កំណត់ សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ			
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង			
សកម្មភាពប្រតិបត្តិការ	30	(71,081,858)	(289,161,001)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យនិងបរិក្ខារ		(1,282,372)	(5,216,689)
ការទិញទ្រព្យសកម្មអរូបី		(43,735)	(177,914)
ការវិនិយោគលើវិញ្ញាបនបត្រ			
ប្រាក់បញ្ញើដែលអាចចរចាបាន		(147,430)	(599,745)
សាច់ប្រាក់បានពីការវិនិយោគលើ			
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាច			
ចរចាបាន		148,377	603,598
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		111,776	454,705
ប្រាក់តម្កល់ធានាដើមទុន		(7,000,000)	(28,476,000)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង			
សកម្មភាពវិនិយោគ		(8,213,384)	(33,412,045)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់បានពីប្រាក់កម្ចី		335,239,090	1,363,752,618
ការទូទាត់ប្រាក់កម្ចី		(295,976,678)	(1,204,033,126)
សាច់ប្រាក់បានពីអនុបំណុល		17,296,512	70,362,211
ការទូទាត់អនុបំណុល		(25,784,186)	(104,890,069)
សាច់ប្រាក់បានពីការបោះផ្សាយ			
មូលបត្របំណុល		-	-
ការទូទាត់បំណុលភតិសន្យា		(3,618,098)	(14,718,423)
សាច់ប្រាក់សុទ្ធទទួលបាន			
សកម្មភាពហិរញ្ញប្បទាន		27,156,640	110,473,211

៣.៣.២ ការវាយតម្លៃលំហូរសាច់ប្រាក់ដោយប្រើប្រាស់វិធីសាស្ត្រប្រយោល

វិធីសាស្ត្រប្រយោលត្រូវបានប្រើប្រាស់ ដើម្បីវាយតម្លៃលំហូរសាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ ដោយយកប្រាក់ចំណេញសុទ្ធមកធ្វើនិយ័តកម្ម ។

សាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពប្រតិបត្តិការ

		2021		2020	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ចំណេញសុទ្ធសម្រាប់					
ការិយបរិច្ឆេទ		155,500,964	632,577,922	108,828,987	443,695,780
និយ័តកម្មលើ ៖					
រំលស់	29	6,378,059	5,945,944	6,570,058	26,786,126
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ		(100,550)	(409,037)	(53,136)	(216,635)
ចំណូលពីការប្រាក់សុទ្ធ		(295,443,704)	(1,201,864,988)	(231,926,837)	(945,565,714)
សំវិធានធនលើការខាតបង់នៃឱនភាព នៃតម្លៃ	33.1(ឆ)	14,707,859	59,831,570	23,411,178	95,447,373
ចំណាយពន្ធលើប្រាក់ចំណេញ	19(ក)	38,137,058	155,141,552	26,512,787	108,092,633
សំវិធានធនលើអត្ថប្រយោជន៍និយោជិត ខាត/ចំណេញពីការប្តូររូបិយប័ណ្ណមិន ទាន់កើតឡើងជាក់ស្តែង	20	3,925,784	15,970,089	3,289,019	13,409,330
		1,902,630	7,739,898	(456,554)	(1,861,373)
		(74,991,900)	(305,067,050)	(63,718,226)	(259,779,210)
បម្រែបម្រួលនៃ ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(35,306,817)	(143,628,132)	(24,575,724)	(100,195,227)
ឥណទានផ្តល់ដល់អតិថិជន		(729,372,289)	(2,967,086,472)	(525,631,056)	(2,142,997,815)
ទ្រព្យសកម្មផ្សេងៗ		(476,806)	(1,939,647)	7,380,494	30,090,274
ប្រាក់បញ្ញើពីធនាគារនានានិងស្ថាប័ន					
ហិរញ្ញវត្ថុផ្សេងៗ		44,067,315	179,265,837	(19,907,094)	81,161,222
ប្រាក់បញ្ញើរបស់អតិថិជន		450,965,847	1,834,529,066	292,738,485	1,193,494,803
បំណុលផ្សេងៗ		6,754,251	27,476,293	2,522,247	10,283,201
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(338,360,399)	(1,376,450,105)	(331,190,874)	(1,350,265,196)
ការប្រាក់បានទទួល		501,636,323	2,040,656,562	424,423,768	1,730,375,702
ការប្រាក់បានបង់		(201,351,671)	(819,098,599)	(198,929,097)	(811,033,928)
ពន្ធលើប្រាក់ចំណេញបានបង់	19(ខ)	(28,882,858)	(117,495,466)	(27,489,443)	(112,074,458)
អត្ថប្រយោជន៍និយោជិតបានបង់	20	(4,123,253)	(16,773,393)	(2,928,206)	(11,938,296)
សាច់ប្រាក់ សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(71,081,858)	(289,161,001)	(136,113,852)	(554,936,176)

៣.៣.៣ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការបង្ហាញរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងសមតុល្យនៅធនាគារ ប្រាក់បញ្ញើតាមតម្រូវការ និងការវិនិយោគរយៈពេលខ្លី ដែលមាន សន្ទនីយភាពខ្ពស់ ជាមួយនឹងកាលាវសានដើមរយៈពេល៣ខែ ឬតិចជាងនេះនៅពេលទិញ ហើយអាចប្តូរទៅជាសាច់ប្រាក់បានឆាប់រហ័ស និងមិនមានហានិភ័យជាសារវន្តនៃការផ្លាស់ប្តូរតម្លៃ ។

I. សាច់ប្រាក់ ក្នុងដៃ

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សាខានានា	184,569,664	751,936,812	116,999,478	473,262,889
ទីស្នាក់ការ	37,795,735	153,979,824	43,578,608	176,275,469
	<u>222,365,399</u>	<u>905,916,636</u>	<u>160,578,086</u>	<u>649,538,358</u>

សាច់ប្រាក់ក្នុងដៃតាមប្រភេទរូបិយប័ណ្ណរួមមានដូចខាងក្រោម ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ដុល្លារអាមេរិក	184,320,172	750,920,382	130,637,165	528,427,332
រៀលខ្មែរ	34,859,816	142,018,890	26,845,731	108,590,982
បាតថៃ	3,185,411	12,977,364	3,095,190	12,520,044
	<u>222,365,399</u>	<u>905,916,636</u>	<u>160,578,086</u>	<u>649,538,358</u>

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានដូច ខាងក្រោម ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
សាច់ប្រាក់ក្នុងដៃ	222,365,399	905,916,636	160,578,086	649,538,358
សមតុល្យនៅធនាគារជាតិនៃកម្ពុជា				
គណនីចរន្ត	139,856,737	569,776,347	87,265,227	352,987,843
គណនីមានកាលកំណត់				
(កាលវេលាដំបូងរហូតដល់ ៣ខែ)	373,638	1,522,201	165,207,294	668,263,504
សមតុល្យនៅធនាគារផ្សេងៗ				
គណនីចរន្ត	2,240,993	9,129,805	3,959,939	16,017,953
គណនីសន្សំ	90,418	368,363	55,241	223,450
	<u>364,927,185</u>	<u>1,486,713,352</u>	<u>417,065,787</u>	<u>1,687,031,108</u>

II. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

ប្រាក់តម្កល់ធានាលើដើមទុន និងទុនបម្រុងកាតព្វកិច្ច ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជាដោយ អនុលោមទៅតាមច្បាប់កម្ពុជាស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយត្រូវបានកំណត់គិតជាភាគរយ នៃ ដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជន រៀងគ្នា។ គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្ត ដែលបាន កត់ត្រាតាមថ្លៃដើម និងប្រាក់បញ្ញើមានកាលកំណត់ដែលទទួលបានការប្រាក់ផងដែរ។

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
គណនីចរន្ត		139,856,737	569,776,347	87,265,227	352,987,843
ប្រាក់បញ្ញើមានកាលកំណត់	(ក)				
(កាលវេលាដំបូងរហូតដល់ ៣ខែ)	(ក)	373,638	1,522,201	165,207,294	668,263,504
ប្រាក់បញ្ញើមានកាលកំណត់					
(កាលវេលាដំបូងច្រើនជាង ៣ខែ)	(ក)	148,184	603,702	148,888	602,252
ប្រាក់តម្កល់ធានាលើដើមទុន	(ខ)	30,000,000	122,220,000	23,000,000	93,035,000
ប្រាក់បម្រុងកាតព្វកិច្ច	(គ)	198,040,807	806,818,247	162,733,990	658,258,990
		<u>368,419,366</u>	<u>1,500,940,497</u>	<u>438,355,399</u>	<u>1,773,147,589</u>

ក. គណនីចរន្ត និងប្រាក់បញ្ញើមានកាលកំណត់

គណនីចរន្តមិនទទួលបានការប្រាក់នោះទេ ។

ក្នុងអំឡុងកាលបរិច្ឆេទ ប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលវេលាដំបូងរហូតដល់ 3ខែ ទទួលបាន អត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី 0.04% ទៅ 1.63% (ឆ្នាំ 2020 ៖ ចាប់ពី 0.02% ដល់ 1.60%)

ហើយប្រាក់បញ្ញើមាន កាលកំណត់ដែលមានកាលវេលាដំបូងលើសពី 3ខែ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី 0.13% ទៅ 1.91% (ឆ្នាំ 2020 ៖ ចាប់ពី 0.23% ដល់ 1.93%) ។

ខ. ប្រាក់តម្កល់ធានាលើដើមទុន

តាមប្រកាសលេខ B7-07-13 ចុះថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2007 ស្តីអំពីការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ក្រុមហ៊ុនតម្រូវឲ្យរក្សាប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 10% នៃដើមទុនចុះបញ្ជីជាមួយ ធនាគារជាតិនៃកម្ពុជា ។ នៅថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុនបានបង្កើនប្រាក់តម្កល់ធានាលើដើមទុនរហូត ដល់ 30 លានដុល្លារអាមេរិក បន្ទាប់ពីទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2021 លើការបង្កើនដើមទុន ។ ប្រាក់បញ្ញើនេះ មិនអាចយកមកសម្រាប់ជាការប្រើប្រាស់នៅក្នុងប្រតិបត្តិការ របស់ក្រុមហ៊ុននោះទេ ប៉ុន្តែត្រូវបានបង្វិលត្រឡប់មកវិញ នៅពេលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មនៅក្នុង ប្រទេសកម្ពុជា ។ ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់ប្រចាំឆ្នាំ ក្នុងអត្រា 0.04% (ឆ្នាំ 2020 ៖ 0.09%) នៅក្នុងអំឡុងកាលបរិច្ឆេទ ។

គ. ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា 8.00% នៃប្រាក់ បញ្ញើរបស់អតិថិជន ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ B7-07-1637 ប្រាក់ បម្រុងកាតព្វកិច្ច នឹងត្រូវប្រែប្រួលទៅតាមកម្រិតនៃការដាក់ប្រាក់បញ្ញើពីអតិថិជន ហើយប្រាក់បម្រុងកាតព្វកិច្ច ពុំទទួលបានការប្រាក់នោះទេ ។ នៅថ្ងៃទី11 ខែមករា ឆ្នាំ2022 ក្រុមហ៊ុនបានផ្ទេរទឹកប្រាក់បន្ថែមសរុបចំនួន 6,471,930 ដុល្លារអាមេរិក ទៅក្នុង គណនីបម្រុងកាតព្វកិច្ចជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីរក្សានូវកម្រិតប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដើម្បីឲ្យស្របតាមប្រកាសខាងលើ ។

III. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
គណនីចរន្ត	2,240,993	9,129,805	3,959,939	16,017,953
គណនីសន្សំ	90,418	368,363	55,241	223,450
សមតុល្យជាមួយ				
ធនាគារផ្សេងៗ	2,331,411	9,498,168	4,015,180	16,241,403
សំវិធានធនលើការខាតបង់នៃ				
ឱនភាពនៃតម្លៃ	(23,314)	(94,981)	(40,151)	(162,411)
	<u>2,308,097</u>	<u>9,403,187</u>	<u>3,975,029</u>	<u>16,078,992</u>

គណនីចរន្ត ទទួលបានអត្រាការប្រចាំឆ្នាំប្រាក់រហូតដល់ ០.៧៥% (២០២០ ០.០០% ទៅ ១.០០%) ហើយ
គណនីសន្សំ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ចាប់ពី ០.០០% ទៅ ០.២០% (២០២០ ៖ ០.០០% ទៅ
១.០០%) ក្នុងអំឡុងកាលបរិច្ឆេទ ។

សមតុល្យជាមួយធនាគារផ្សេងៗតាមប្រភេទរូបិយប័ណ្ណមានដូចខាងក្រោម ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
ដុល្លារអាមេរិក	1,759,006	7,166,190	1,742,434	7,048,146
រៀលខ្មែរ	572,405	2,331,978	2,272,746	9,193,257
	<u>2,331,411</u>	<u>9,498,168</u>	<u>4,015,180</u>	<u>16,241,403</u>

៣.៣.៤ សកម្មភាពប្រតិបត្តិការ

ចំណូលការប្រាក់

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ឥណទានបុគ្គល	505,355,683	2,055,786,918	430,029,195	1,753,229,028
ឥណទានក្រុម	40,981	166,711	87,151	355,314
សមតុល្យនៅធនាគារផ្សេងៗ	154,204	627,302	63,873	260,410
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	41,510	168,863	145,306	592,413
	<u>505,592,378</u>	<u>2,056,749,794</u>	<u>430,325,525</u>	<u>1,754,437,165</u>

ចំណាយការប្រាក់

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើរបស់អតិថិជន	144,469,925	587,703,654	130,423,290	531,735,753
ប្រាក់កម្ចី	47,986,130	195,207,577	55,047,225	224,427,536
អនុបំណុល	11,255,052	45,785,552	7,489,842	30,536,086
មូលបត្របំណុលត្រូវទូទាត់	2,601,274	10,581,983	1,814,068	7,395,955
ប្រាក់បញ្ញើពីធនាគារនានា និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	2,132,478	8,674,921	2,490,150	10,152,342
បំណុលកតិសន្យា	1,703,815	6,931,119	1,134,113	4,623,779
	<u>210,148,674</u>	<u>854,884,806</u>	<u>198,398,688</u>	<u>808,871,451</u>

៣.៣.៥ សកម្មភាពហិរញ្ញប្បទាន

ក. ប្រាក់កម្ចី

ក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ជាមួយអ្នកផ្តល់ប្រាក់កម្ចីផ្សេងៗរួមមានសម្ព័ន្ធព្យាបាល និងមិនមែន សម្ព័ន្ធព្យាបាល។ ប្រាក់កម្ចីទាំងនេះពុំមានវត្ថុបញ្ចាំនោះឡើយ ហើយការទូទាត់សងប្រាក់ដើម និងការប្រាក់ ត្រូវ ធ្វើឡើងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំ ដោយផ្អែកតាមកាលវិភាគទូទាត់សង នៃកិច្ចព្រមព្រៀងកម្ចី នីមួយៗ ។

ខ. មូលបត្របំណុលត្រូវទូទាត់

នៅខែមេសា ឆ្នាំ2020 ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលមានការធានា ដែលមានអត្រាការប្រាក់ថេរ ចំនួន 127.2 ប៊ីលានរៀល (សមមូលទៅនឹង 31.18 លានដុល្លារអាមេរិក) ដែលមានកាលសារនៅថ្ងៃទី 23 ខែមេសា ឆ្នាំ2023 ។ មូលបត្របំណុលត្រូវបានធានាដោយការធានាឥណទាន និងហ្វានស៊ីលីធីវិនិយោគ ដែល ជាមូលនិធិបរិច្ចាគរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ មូលបត្របំណុលត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រ កម្ពុជា ហើយត្រូវបានលក់ក្នុងតម្លៃ 100,000 រៀលក្នុង 1 មូលបត្រ ដោយមានអត្រាការប្រាក់ 7.50% ក្នុងមួយឆ្នាំ និងត្រូវសងត្រឡប់ រៀងរាល់ឆមាស ដោយចាប់ផ្តើមពីថ្ងៃទី23 ខែតុលា ឆ្នាំ2020 ។ ក្រុមហ៊ុនបានចំណាយលើ ថ្លៃបោះផ្សាយមូលបត្របំណុលចំនួន 6.21 ប៊ីលានរៀល (សមមូលទៅនឹង 1.52 លានដុល្លារអាមេរិក) ។

គ. អនុបំណុល

អនុបំណុល សំដៅលើបំណុលខ្ចីពីម្ចាស់បំណុលបរទេស (ដែលមិនមែនជាសម្ព័ន្ធព្យាបាល) ដែលមានចំនួន ទឹកប្រាក់ 54,999,653 ដុល្លារអាមេរិក (សមមូលទៅនឹង 224.1ប៊ីលានរៀល) (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ៖ 48,757,974 ដុល្លារអាមេរិក សមមូលទៅនឹង 197.2 ប៊ីលានរៀល) និងពីភាគទុនិកមានចំនួន 50,192,137 ដុល្លារអាមេរិក (សមមូលទៅនឹង 204.5 ប៊ីលានរៀល) (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ៖ 50,056,347 ដុល្លារអាមេរិក ដែលសមមូលទៅនឹង 202.5 ប៊ីលានរៀល) ត្រូវទូទាត់ដោយផ្អែកទៅតាមកាលវិភាគទូទាត់សងប្រាក់ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងកម្ចីនីមួយៗ ។ អនុបំណុល ពីម្ចាស់ភាគហ៊ុនត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា ឲ្យដាក់ បញ្ចូលទៅក្នុងដើមទុនថ្នាក់ទី 2 សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ ។ អនុបំណុលមានបន្ទុក អត្រាការប្រាក់ ប្រចាំឆ្នាំ ចាប់ពី 6.98% ទៅ 10.47% (ឆ្នាំ 2020 ៖ ចាប់ពី 6.98% ដល់ 10.47%) ក្នុងអំឡុងកាលបរិច្ឆេទ ។

យ. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់៤)	
ការវិភាគតាមកាលកំណត់-លំហូរទឹកប្រាក់				
តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង ១ឆ្នាំ	4,494,357	18,310,009	4,926,938	19,929,464
ពី ១ ទៅ ៥ឆ្នាំ	11,814,043	48,130,411	13,233,200	53,528,294
ច្រើនជាង៥ឆ្នាំ	2,713,396	11,054,377	1,075,061	4,348,622
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	19,021,796	77,494,797	19,235,199	77,806,380
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	3,407,054	13,880,338	3,640,367	14,725,285
រយៈពេលវែង	12,184,384	49,639,180	10,784,451	43,623,104
	15,591,438	63,519,518	14,424,818	58,348,389
បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម ៖				
	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
	(កំណត់សម្គាល់ ៤)		(កំណត់សម្គាល់៤)	
សមតុល្យនាថ្ងៃទី១ ខែមករា	14,424,818	58,348,389	13,172,728	53,678,867
ការបន្ថែម	4,784,718	19,464,233	5,022,453	20,476,541
ចំណាយការប្រាក់	1,703,815	6,931,119	1,134,113	4,623,779
ការប្រាក់បានបង់	(1,703,815)	(6,931,119)	(1,134,113)	(4,623,779)
ចំណែកប្រាក់ដើមនៃការទូទាត់ភតិសន្យា	(3,618,098)	(14,718,423)	(3,770,363)	(15,371,770)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	425,319	-	(435,249)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	15,591,438	63,519,518	14,424,818	58,348,389

ង. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់៤)
ប្រាក់រង្វាន់ និងប្រាក់លើក	6,329,705	25,787,218	1,000,000	4,045,000
ទឹកចិត្តបង្គរ	2,832,493	11,539,576	2,237,474	9,050,582
ចំណាយបង្គរ	1,360,438	5,542,424	1,208,570	4,888,666
ពន្ធកាត់ទុកត្រូវទូទាត់	1,913,161	7,794,218	2,096,877	8,481,867
គណនីត្រូវទូទាត់	2,186,046	8,905,951	1,326,675	5,366,400
ផ្សេងៗ	6,009	24,484	4,005	16,201
	14,627,852	59,593,871	7,873,601	31,848,716

ច. ដើមទុន

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានស្នើសុំទៅធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនដើមទុនរបស់ខ្លួនពី 230,000,000 ដុល្លារអាមេរិកទៅ 300,000,000 ដុល្លារអាមេរិក តាមរយៈការធ្វើមូលធនកម្មលើប្រាក់ចំណេញ រក្សាទុក។ សំណើនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ 2021 ។ ភាគហ៊ុនធម្មតាទាំងអស់ដែលបានចុះបញ្ជីបោះផ្សាយ និងទូទាត់ មានចំនួន 300,000,000 ហ៊ុនដែលមាន តម្លៃបារិក 4,000 រៀល ក្នុងមួយហ៊ុន។ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ភាគហ៊ុននិកបានព្រមព្រៀងគ្នា ហើយសម្រេចអនុម័តលើការផ្ទេរជាកញ្ចប់នៃ ភាគហ៊ុនធម្មតារបស់ក្រុមហ៊ុនចំនួន 30% ពី LOLC International Private Limited ("LOLC") The Bank of East Asia, Limited (BEA) និងក្រុមហ៊ុនបុគ្គលិកប្រាសាក់លីមីតធីត ("PSCo") ទៅឲ្យ Kookmin Bank Co., Ltd (KB) និង ធនាគារភូមិន្ទកម្ពុជា ភីអិលស៊ី (KBC) ។ ក្រុមហ៊ុនទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជាទាក់ទងនឹងការផ្ទេរដើមទុននេះនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021 ។ អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុនត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 19 ខែតុលា ឆ្នាំ 2021 ។

ព័ត៌មានលម្អិតនៃម្ចាស់ភាគហ៊ុន មានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដុល្លារអាមេរិក	សមមូលពាន់រៀល	%
	(កំណត់សម្គាល់ ៤)		
K B	299,999,999	1,199,999,996	0.9999999967%
K B C	1	4	0.00000033%
	300,000,000	1,200,000,000	100%

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដុល្លារអាមេរិក	សមមូលពាន់រៀល	%
	(កំណត់សម្គាល់ ៤)		
K B	161,000,000	644,000,000	70.0%
L O L C	48,300,000	193,200,000	21.0%
B E A	14,490,000	57,960,000	6.3%
P S C o	6,210,000	24,840,000	2.7%
	230,000,000	920,000,000	100%

ពាក្យបំព្រួញ ៖

KB : Kookmin Bank Co.,Ltd

LOLC : LOLC INTERNATIONAL PRIVATE LIMITED

BEA : The Bank of East Asia, Limited

PSCo : ក្រុមហ៊ុនបុគ្គលិកប្រាសាក់លីមីតធីត

ឆ. ទុនបម្រុង

អនុលោមតាមកិច្ចព្រមព្រៀងប្រាក់កម្ចីនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៨ រវាងក្រុមហ៊ុន និង Instituto De Credito Oficial (ICO) នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងពេលនៃប្រាក់កម្ចី ក្រុមហ៊ុនត្រូវរក្សាទុនបម្រុងសម្រាប់ ពង្រឹងដើមទុន តាមរយៈការផ្ទេរប្រាក់ចំណេញប្រចាំឆ្នាំនីមួយៗ ដោយគណនាតាមអត្រា 3.5% នៃប្រាក់ដើម ដែលនៅសល់ គិតត្រឹមដំណាច់ការិយបរិច្ឆេទនីមួយៗ។ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដែលជាកាលវេលានៃ ប្រាក់កម្ចី ក្រុមហ៊ុនបានទូទាត់ផ្តាច់នូវសមតុល្យដែលនៅសល់។ ក្រោយមក ក្រុមហ៊ុនបានផ្ទេរទុនបម្រុងដែល ត្រូវបានបង្កើតឡើងសម្រាប់ប្រាក់កម្ចីនេះ ឲ្យទៅជាប្រាក់ចំណេញរក្សាទុកវិញ ។

៣.៣.៦ មូលដ្ឋានទូទៅនៃការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់

ក. របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”) ។

ខ. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារក្រុមហ៊ុន ធ្វើប្រតិបត្តិការអាជីវកម្ម និង កត់ត្រាលំហូរបញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បាន កំណត់ថា ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន និងជារូបិយប័ណ្ណសម្រាប់ធ្វើការ បង្ហាញ ព្រោះវាបាន ឆ្លុះបញ្ចាំងពីធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ ក្រុមហ៊ុន។ តួលេខទាំងអស់ ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិក ដែលជិតបំផុត លុះត្រាតែមានការ បង្ហាញផ្សេងពីនេះ។

គ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណ ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃ ប្រតិបត្តិការនោះ។ ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅ ជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍។ ការចំណេញ ឬការខាតបង់ពី ការប្តូររូបិយប័ណ្ណបរទេសគឺ ជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជារូបិយប័ណ្ណមុខងារនៅដើមឆ្នាំដែលត្រូវ បានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបរំលស់ថ្លៃដើម ជារូបិយប័ ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរ ប្រាក់នាការបរិច្ឆេទរាយការណ៍។ ទ្រព្យសកម្មនិងបំណុល ដែលមិនមែនជារូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជា រូបិយប័ណ្ណ បរទេស ត្រូវបានប្តូរទៅ ជារូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយ ប្រើអត្រាប្តូរប្រាក់ នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។ ភាពលម្អៀងរូបិយប័ណ្ណដែលកើតពីការប្តូររូបិយប័ណ្ណ ជាទូទៅត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញ ឬខាត។

៣.៣.៧ គោលនយោបាយគណនេយ្យសំខាន់ៗ

ក. ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយ ការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែល ទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួលដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញសម្រាប់និយ័តកម្មតម្លៃសមស្របនៃឧបករណ៍ការពារនៅកាលបរិច្ឆេទដែលរំលស់នៃនិយ័តកម្មឧបករណ៍ការពារបានចាប់ផ្តើមឡើង។

ខ. ការបង្ហាញ

ចំណូលការប្រាក់ និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ហើយបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ។

គ. ការប្តូររូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកទៅប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជាប្តូររូបិយប័ណ្ណមុខងាររបស់ ក្រុមហ៊ុន។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើង ដោយអនុលោមតាម ស.គ.អ.ក 21-ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។ ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ ហើយដើមទុន និងគណនីមូលធនផ្សេងៗ ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និង របាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យម នៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូររូបិយប័ណ្ណ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើត ឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "លម្អៀងពីការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផល លម្អិតផ្សេងៗ។

ឃ. ការប្តូរអូប៊ីយប័ណ្ណប្រាក់ដុល្លារអាមេរិកទៅប្រាក់រៀល
ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម ៖

	អត្រានាកាល	អត្រាមធ្យម
	បរិច្ឆេទរាយការណ៍	12ខែ
ថ្ងៃទី31ខែធ្នូឆ្នាំ2021 1ដុល្លារអាមេរិក =	4,074រៀល	4068រៀល
ថ្ងៃទី31ខែធ្នូឆ្នាំ2020 1ដុល្លារអាមេរិក =	4,045រៀល	4077រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខ ប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជា ប្រាក់រៀលនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

ង. ការវាយតម្លៃថា តើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ចំពោះគោលបំណងនៃការវាយតម្លៃនេះ ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេល ទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹក ប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ ជំពាក់ក្នុង អំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូល ដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងអត្រាប្រាក់ចំណេញ។ ដើម្បីវាយតម្លៃថា តើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ក្រុមហ៊ុនត្រូវ ពិចារណាលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ។ វាបញ្ចូលទាំងការវាយតម្លៃ ថា តើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលាឬចំនួនលំហូរទឹកប្រាក់ តាមកិច្ចសន្យាដែល អាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើមនឹងការប្រាក់។

ក្នុងការវាយតម្លៃ ក្រុមហ៊ុនពិចារណាលើ ៖

- ព្រឹត្តិការណ៍ ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌអានុភាព
- លក្ខខណ្ឌ សងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតក្រុមហ៊ុនក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់ អត្រាការ ប្រាក់ឡើងវិញតាមកាលកំណត់) ។

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជាទូទៅការវិភាគចំណុចខ្លាំងនិងចំណុចខ្សោយលើការអនុវត្តន៍ការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ គឺជាការវិភាគដែលមានសារៈសំខាន់បំផុតក្នុងការ វាយតម្លៃ វាស់វែងពីតម្លៃនិងសកម្មភាពរបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់ដើម្បីឲ្យមានការរីកចម្រើនទៅមុខដោយជោគជ័យ។ បន្ទាប់ពីបានស្រាវជ្រាវនិងវាយតម្លៃលើ របាយការណ៍និងការអនុវត្តន៍ការងារកន្លងមកនេះយើងខ្ញុំបានឃើញនៅចំណុចខ្លាំងនិងចំណុចខ្សោយរបស់គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ។

៤.១ ការវិភាគលើចំណុចខ្លាំង

នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មានចំណុចខ្លាំងដូចជា៖

- រៀបចំរចនាសម្ព័ន្ធបុគ្គលនិងការទទួលខុសត្រូវមានលក្ខណៈច្បាស់លាស់ដែលនាយកដ្ឋាននីមួយៗនិងសាខា ទាំងអស់បំពេញការងារទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួនហើយបុគ្គលិកទាំងអស់សុទ្ធតែមានជំនាញនិងមាន សមត្ថភាពក្នុងការបំពេញការងារ។
- ការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា
- របាយការណ៍លំហូរសាច់ប្រាក់បានរៀបរាប់យ៉ាងច្បាស់ពីប្រភពលំហូរសាច់ប្រាក់កើតចេញពីសកម្មភាពនីមួយៗ
- ធ្វើឲ្យសាធារណជនជឿទុកចិត្តលើធនាគារតាមរយៈការបោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីធ្វើសវនកម្ម រួច។

៤.២ វិភាគលើចំណុចខ្សោយ

ក្រៅពីចំណុចខ្លាំងរបស់ស្ថាប័នក្នុងនោះក៏មានចំណុចខ្សោយក្នុងការអនុវត្តផងដែររួមមាន៖

- លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការថយចុះដោយសារទិន្នផលឥណទានបានថយចុះដែលបង្ហាញពីកង្វះ យុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងទីផ្សារ។
- គ្រឹះស្ថានមិនទាន់មានសាខាច្រើននៅប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នអតិថិជនមានចំនួនច្រើន និងតម្រូវការមាន គ្រប់ទីកន្លែង។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន៖

តាមការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់យើងនាពេលកន្លងមកលើការរំលឹកទ្រឹស្តីនិងការអនុវត្តន៍ជាក់ស្តែងដែលទាក់ទងទៅនឹងប្រធានបទសិក្សាស្រាវជ្រាវខាងលើមានដូចជាការផ្តល់សេវាកម្មជំរុញសម្រាប់អតិថិជនទូទៅចំនួនបីគឺសេវាប្រាក់បញ្ញើសន្សំសេវាឥណទាននិងសេវាទូទាត់សេវាផ្សេងៗ។ ចំពោះសេវាកម្មប្រាក់បញ្ញើសន្សំនេះផងដែរ អតិថិជនក៏អាចធ្វើការដក - ដាក់ប្រាក់ដោយខ្លួនឯង នៅតាម បណ្តាលម៉ាស៊ីន ATM ដែលនៅក្បែរលោកនាក់បានគ្រប់ពេលវេលានឹងទីកន្លែង។ យើងអាចសន្និដ្ឋានបានថាចំណុចខ្លាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសាក់មួយចំនួនដែលជាបច្ច័យក្នុងការធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរីកចម្រើនមានការទទួលស្គាល់ពីអតិថិជនអាជ្ញាធរមូលដ្ឋានរដ្ឋាភិបាលនិងពីសំណាក់អ្នកវិនិយោគទុនទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយអ្នកទាំងនោះអាចមើលឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មានសក្តានុពលពាសពេញពិភពលោកនិងជានិរន្តរ៍។ ចំពោះបុគ្គលិករបស់ប្រាសាក់វិញយើងឃើញថាការបំពេញការងាររបស់គាត់ប្រកបដោយទេពកោសលក្រមសីលធម៌និងវិជ្ជាជីវៈខ្ពស់ហើយពួកគាត់ក៏មានភាពរួសរាយរាក់ទាក់យ៉ាងល្អ ចំពោះអតិថិជនដែលបានបម្រើសេវាកម្មឬចង់ដឹងពីព័ត៌មានផ្សេងៗពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នេះ។ បើនិយាយដល់របាយការណ៍លំហូរសាច់ប្រាក់បានរៀបរាប់យ៉ាងច្បាស់ពីប្រភពលំហូរសាច់ប្រាក់កើតចេញពីសកម្មភាពណាខ្លះ ហើយនិងបានបង្ហាញពីសារៈសំខាន់ក្នុងការរៀបចំរបាយការណ៍មួយនេះ។ យ៉ាងណាសរុបសេចក្តីមកឃើញថាការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

៥.២ ការផ្តល់អនុសាសន៍៖

ក្រោយពីបានធ្វើការស្រាវជ្រាវពីការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់របស់មីក្រូហិរញ្ញវត្ថុប្រាសាក់រួចមកបានបង្ហាញឲ្យឃើញថាគ្រឹះស្ថានអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ទន្ទឹមនឹងនេះមីក្រូហិរញ្ញវត្ថុប្រាសាក់ក៏មាននៅចំណុចខ្វះខាតមួយចំនួនផងដែរ។ ដើម្បីជួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ នាងខ្ញុំសូមផ្តល់ជាអនុសាសន៍ទៅលើ ចំណុចខ្វះខាតមួយចំនួនមានដូចខាងក្រោម៖

- អ្នកគ្រប់គ្រង ៖ ត្រូវតែមានការរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងទីផ្សារអោយបានប្រសើរដើម្បីអោយលំហូរសាច់ប្រាក់ប្រតិបត្តិការមានការកើនឡើងដែលជាការជំរុញអោយគ្រឹះស្ថានមានលទ្ធភាពផ្តល់កម្ចីកាន់តែច្រើនដែលហេតុនោះនាំអោយមានការវិនិយោគកាន់តែកើនឡើងផងដែរ។ អ្នកគ្រប់គ្រងគួររៀបចំគណកម្មការដើម្បីសិក្សាពីផលិតផលថ្មីៗទាក់ទងនឹងវិស័យហិរញ្ញវត្ថុដើម្បីសម្រួលដល់អតិថិជនអោយមានភាពងាយស្រួលនិងទទួលបានសេវាកម្មឆាប់រហ័ស។ ជាក់ស្តែងដូចជាការក្លាយជាសមាជិកបាតងដើម្បីអាចបានប្រើប្រាស់នូវបច្ចេកវិទ្យាប្តូរធនដែលជាបច្ចេកវិទ្យាទំនើបនិងឆាប់រហ័សក្នុងការផ្ទេរប្រាក់។
- បង្កើតសាខាបន្ថែមដើម្បីមានភាពងាយស្រួលដល់អតិថិជនជាពិសេសនៅរាជធានីភ្នំពេញហើយវាក៏អាចជាការចូលរួមផ្សព្វផ្សាយអោយកាន់តែមានអ្នកស្គាល់គ្រឹះស្ថានកាន់តែច្រើន។

ឯកសារយោង

1. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ <https://www.prasac.com.kh/kh/about/vision-mission>
2. សិក្សាស្រាវជ្រាវនៅបណ្ណាល័យនៃវិទ្យាស្ថានវ៉ាន់ដា
3. សៀវភៅរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី21
4. ឯកសារពាក់ព័ន្ធនានាដែលអាចផ្តល់ជាប្រភពឯកសារ
5. <https://acar.gov.kh/standard/page/28> (20-01-24)
6. <https://www.investopedia.com/terms/c/cashflowstatement.asp> (20-01-24)
7. https://en.wikipedia.org/wiki/Cash_flow_statement (20-01-24)
8. https://www.investopedia.com/terms/d/direct_method.asp (20-01-24)

ឧបសម្ព័ន្ធ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	2021		2020	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពប្រតិបត្តិការ	30	(71,081,858)	(289,161,001)	(136,113,852)	(554,936,176)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យនិងបរិក្ខារ		(1,282,372)	(5,216,689)	(2,963,009)	(12,080,188)
ការទិញទ្រព្យសកម្មអរូបី		(43,735)	(177,914)	(474,334)	(1,933,860)
ការវិនិយោគលើវិញ្ញាបនបត្រ					
ប្រាក់បញ្ញើដែលអាចចរចាបាន		(147,430)	(599,745)	(147,561)	(601,606)
សាច់ប្រាក់បានពីការវិនិយោគលើ					
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាច					
ចរចាបាន		148,377	603,598	147,991	603,359
សាច់ប្រាក់បានពីការលក់					
ទ្រព្យនិងបរិក្ខារ		111,776	454,705	10,890	44,399
ប្រាក់កម្ចីលំដាប់ដើមទុន		(7,000,000)	(28,476,000)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពវិនិយោគ		(8,213,384)	(33,412,045)	(3,426,023)	(13,967,896)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		335,239,090	1,363,752,618	416,904,907	1,699,721,306
ការទូទាត់ប្រាក់កម្ចី		(295,976,678)	(1,204,033,126)	(353,817,494)	(1,442,513,923)
សាច់ប្រាក់បានពីអនុប័ណុល		17,296,512	70,362,211	49,264,141	200,849,903
ការទូទាត់អនុប័ណុល		(25,784,186)	(104,890,069)	(12,833,334)	(52,321,503)
សាច់ប្រាក់បានពីការបោះផ្សាយ					
មូលបត្របំណុល		-	-	30,535,399	124,492,822
ការទូទាត់បំណុលកតិសន្យា		(3,618,098)	(14,718,423)	(3,770,363)	(15,371,770)
សាច់ប្រាក់សុទ្ធទទួលបាន					
សកម្មភាពហិរញ្ញប្បទាន		27,156,640	110,473,211	126,283,256	514,856,835

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលស្តីពីការផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		2021		2020	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលការប្រាក់	23	505,592,378	2,056,749,794	430,325,525	1,754,437,165
ចំណាយការប្រាក់	24	(210,148,674)	(854,884,806)	(198,398,688)	(808,871,451)
ចំណូលការប្រាក់សុទ្ធ		295,443,704	1,201,864,988	231,926,837	945,565,714
ចំណូលកម្រៃជើងសារ	25	8,617,690	35,056,763	6,877,558	28,039,804
ចំណាយកម្រៃជើងសារ	25	(118,009)	(480,061)	(163,152)	(665,171)
ចំណូលសុទ្ធពីកម្រៃជើងសារ និងប្រាក់កម្រៃ	25	8,499,681	34,576,702	6,714,406	27,374,633
ចំណូលផ្សេងៗ	26	9,798,130	39,858,793	9,005,549	36,715,623
ចំណូលវិភាគបាន		1,678,842	6,829,529	996,785	4,063,893
(ខាត)ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ		(1,587,373)	(6,457,433)	514,961	2,099,497
ចំណូលផ្សេងៗសរុប		9,889,599	40,230,889	10,517,295	42,879,013
ចំណូលសរុបពីការប្រាក់ កម្រៃជើងសារ និងចំណូលផ្សេងៗ		313,832,984	1,276,672,579	249,158,538	1,015,819,360
ចំណាយលើបុគ្គលិក	27	(84,578,929)	(344,067,083)	(67,850,856)	(276,627,940)
សំវិធានធនលើការខាតបង់នៃ ធនភាពនៃកម្ចី	33.1(ឆ)	(14,707,859)	(59,831,570)	(23,411,178)	(95,447,373)
ចំណាយទូទៅ និងរដ្ឋបាល	28	(14,530,115)	(59,108,508)	(15,984,672)	(65,169,508)
រំលស់	29	(6,378,059)	(25,945,944)	(6,570,058)	(26,786,126)
ប្រាក់ចំណេញមុនពន្ធដារ		193,638,022	787,719,474	135,341,774	551,788,413
ចំណាយពន្ធលើប្រាក់ចំណេញ	19(ក)	(38,137,058)	(155,141,552)	(26,512,787)	(108,092,633)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		155,500,964	632,577,922	108,828,987	443,695,780
លទ្ធផលចំណេញ/ខាត ស្តីពីការផ្សេងៗ លម្អៀងពីការប្តូររូបិយប័ណ្ណ		-	15,979,311	-	(15,782,801)
លទ្ធផលសរុប សម្រាប់ការិយបរិច្ឆេទ		155,500,964	648,557,233	108,828,987	427,912,979

កំណត់សម្គាល់ដែលភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលកាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក (កាតាយកាណ៍ ឡឺវីង)	សមមូលកាន់រៀល (កាតាយកាណ៍ ឡឺវីង)	ដុល្លារអាមេរិក (កាតាយកាណ៍ ឡឺវីង)	សមមូលកាន់រៀល (កាតាយកាណ៍ ឡឺវីង)
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	5	222,365,399	905,916,636	160,578,086	649,538,358	150,702,355	614,112,097
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	6	368,419,366	1,500,940,497	438,355,399	1,773,147,589	439,823,205	1,792,279,560
សមតុល្យនៅធនាគារផ្សេងៗ	7	2,308,097	9,403,187	3,975,029	16,078,992	1,092,239	4,450,874
ឥណទានផ្តល់ដល់អតិថិជន	8	3,691,567,993	15,039,448,003	2,978,579,934	12,048,355,833	2,468,225,611	10,058,019,365
ទ្រព្យសកម្មផ្សេងៗ	9	1,815,969	7,398,258	1,341,096	5,424,733	8,723,049	35,546,425
ទ្រព្យ និងបរិក្ខារ	10	4,861,518	19,805,825	5,662,803	22,906,039	4,906,287	19,993,120
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	16,097,643	65,581,798	15,322,179	61,978,214	14,360,265	58,518,080
ទ្រព្យសកម្មអរូបី	12	1,354,529	5,518,351	1,607,168	6,500,995	1,499,886	6,112,035
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	19(គ)	11,727,635	47,778,385	10,904,851	44,110,122	9,198,173	37,482,555
ទ្រព្យសកម្មសរុប		4,320,518,149	17,601,790,940	3,616,326,545	14,628,040,875	3,098,531,070	12,626,514,111
ចំណូល និងមូលធនស្ថានភាពហិរញ្ញវត្ថុ							
ចំណូល							
ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	13	81,881,578	333,585,549	37,232,817	150,606,745	56,546,034	230,425,089
ប្រាក់បញ្ញើរបស់អតិថិជន	14	2,533,330,855	10,320,789,903	2,074,680,943	8,392,084,414	1,779,206,547	7,250,266,679
ប្រាក់កម្ចី	15	829,821,864	3,380,694,274	794,430,317	3,213,470,632	733,915,161	2,990,704,281
មូលបត្របំណុលត្រូវទូទាត់	16	31,342,099	127,687,711	30,666,038	124,044,124	-	-
អនុបំណុល	17	105,191,790	428,551,352	113,667,817	459,786,320	76,840,659	313,125,685

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលកាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក (កាតាយកាណ៍ ឡឺវីង)	សមមូលកាន់រៀល (កាតាយកាណ៍ ឡឺវីង)	ដុល្លារអាមេរិក (កាតាយកាណ៍ ឡឺវីង)	សមមូលកាន់រៀល (កាតាយកាណ៍ ឡឺវីង)
ចំណូល (ត)							
បំណុលកតិសន្យា	18	15,591,438	63,519,518	14,424,818	58,348,389	13,172,728	53,678,867
បំណុលពន្ធលើប្រាក់ចំណេញ	19(ខ)	34,153,679	139,142,088	24,076,695	97,390,231	23,414,889	95,415,673
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	20	237,906	969,229	435,375	1,761,092	74,562	303,840
បំណុលផ្សេងៗ	21	14,627,852	59,593,871	7,873,601	31,848,716	5,351,353	21,806,764
បំណុលសរុប		3,646,179,061	14,854,533,495	3,097,488,421	12,529,340,663	2,688,521,933	10,955,726,878
មូលធនស្ថានភាពហិរញ្ញវត្ថុ							
ដើមទុន	22(ក)	300,000,000	1,200,000,000	230,000,000	920,000,000	230,000,000	920,000,000
ប្រាក់ចំណេញរក្សាទុក		349,600,939	1,430,490,098	285,224,840	1,163,897,093	174,271,385	711,503,244
ទុនបម្រុង	22(ខ)	-	-	3,151,962	12,773,175	3,083,332	12,534,181
ទុនបម្រុងតាមបទប្បញ្ញត្តិ		24,738,149	100,536,219	461,332	1,778,127	2,644,420	10,715,190
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	16,231,128	-	251,817	-	16,034,618
មូលធនស្ថានភាពហិរញ្ញវត្ថុសរុប		674,339,088	2,747,257,445	518,838,124	2,088,700,212	410,009,137	1,670,787,233
ចំណូល និងមូលធនស្ថានភាពហិរញ្ញវត្ថុសរុប		4,320,518,149	17,601,790,940	3,616,326,545	14,628,040,875	3,098,531,070	12,626,514,111

កំណត់សម្គាល់ដែលភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

23. ចំណូលការប្រាក់

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ឥណទានបុគ្គល	505,355,683	2,055,786,918	430,029,195	1,753,229,028
ឥណទានក្រុម	40,981	166,711	87,151	355,314
សមតុល្យនៅធនាគារផ្សេងៗ	154,204	627,302	63,873	260,410
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	41,510	168,863	145,306	592,413
	<u>505,592,378</u>	<u>2,056,749,794</u>	<u>430,325,525</u>	<u>1,754,437,165</u>

24. ចំណាយការប្រាក់

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើរបស់អតិថិជន	144,469,925	587,703,654	130,423,290	531,735,753
ប្រាក់កម្ចី	47,986,130	195,207,577	55,047,225	224,427,536
អនុបំណុល	11,255,052	45,785,552	7,489,842	30,536,086
មូលបត្របំណុលត្រូវទូទាត់	2,601,274	10,581,983	1,814,068	7,395,955
ប្រាក់បញ្ញើពីធនាគារនានា និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	2,132,478	8,674,921	2,490,150	10,152,342
បំណុលភតិសន្យា	1,703,815	6,931,119	1,134,113	4,623,779
	<u>210,148,674</u>	<u>854,884,806</u>	<u>198,398,688</u>	<u>808,871,451</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

25. ចំណូលសុទ្ធពីកម្រៃជើងសារនិងប្រាក់កម្រៃ

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលប្រាក់កម្រៃពីការបង់រំលស់	7,900,268	32,138,290	6,004,101	24,478,720
ចំណូលពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក	717,422	2,918,473	873,457	3,561,084
ចំណូលកម្រៃជើងសារនិងប្រាក់កម្រៃ	8,617,690	35,056,763	6,877,558	28,039,804
កម្រៃធនាគារលើប្រាក់កម្ចី	(116,689)	(474,691)	(163,152)	(665,171)
ចំណាយផ្សេងៗ	(1,320)	(5,370)	-	-
ចំណាយកម្រៃជើងសារ និងប្រាក់កម្រៃ	(118,009)	(480,061)	(163,152)	(665,171)
ចំណូលសុទ្ធពីកម្រៃជើងសារ និងប្រាក់កម្រៃ	8,499,681	34,576,702	6,714,406	27,374,633

26. ចំណូលផ្សេងៗ

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលពីការពិន័យលើឥណទាន ដែលទូទាត់យឺត	5,643,476	22,957,660	4,585,539	18,695,243
ការប្រមូលបានមកវិញពីឥណទាន ដែលបានលុបចេញពីបញ្ជី	3,038,061	12,358,832	3,296,548	13,440,026
ចំណូលផ្សេងៗ	1,116,593	4,542,301	1,123,462	4,580,354
	9,798,130	39,858,793	9,005,549	36,715,623